



កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

# របាយការណ៍ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦



[pas.gov.kh](http://pas.gov.kh)



[pasinfo@pas.gov.kh](mailto:pasinfo@pas.gov.kh)






(855) 34 933 416 / 78 496 789

**ព័ត៌មានហិរញ្ញវត្ថុសង្ខេប**

| ស្ថានភាពហិរញ្ញវត្ថុ            |                                            | ត្រីមាសទី២<br>ឆ្នាំ២០២៦ | ឆ្នាំ២០២៥               | ឆ្នាំ២០២៤               |
|--------------------------------|--------------------------------------------|-------------------------|-------------------------|-------------------------|
|                                |                                            | ( ពាន់រៀល )             | ( ពាន់រៀល )             | ( ពាន់រៀល )             |
| ទ្រព្យសកម្មសរុប                |                                            | ២.៥២៧.៩៤៣.៣២០           | ២.២៨៩.២៧៨.៣៨១           | ១.៧៧៣.៣២៤.៦១៧           |
| បំណុលសរុប                      |                                            | ១.២០១.៨០៣.៦១៣           | ១.០៦៤.២៧៧.០៧៦           | ៧០៣.៤២២.៨៤១             |
| មូលធនសរុប                      |                                            | ១.៣២៦.១៣៩.៧០៧           | ១.២២៥.០០១.៣០៥           | ១.០៦៩.៩០១.៧៧៦           |
| លទ្ធផលហិរញ្ញវត្ថុ              |                                            | ត្រីមាសទី២<br>ឆ្នាំ២០២៦ | ត្រីមាសទី២<br>ឆ្នាំ២០២៥ | ត្រីមាសទី២<br>ឆ្នាំ២០២៤ |
| ចំណូលសរុប                      |                                            | ២០០.៦៦៩.០២០             | ១៤៧.៣២១.០៤៧             | ១១៤.៥១៣.៧៦១             |
| ចំណេញមុនបង់ពន្ធ                |                                            | ៧១.១២៥.៧៧៤              | ២៨.៩០៥.៨៣៤              | ៤៥.៧៦២.៤៤៨              |
| ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ   |                                            | ៥៦.៤២១.៦៨៤              | ១៧.៧៥០.៨០៤              | ៣៧.៧៩២.០៣៧              |
| លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ |                                            | ៥៦.៤២១.៦៨៤              | ១៧.៧៥០.៨០៤              | ៣៧.៧៩២.០៣៧              |
| អនុបាតហិរញ្ញវត្ថុ              |                                            | ត្រីមាសទី២<br>ឆ្នាំ២០២៦ | ឆ្នាំ២០២៥               | ឆ្នាំ២០២៤               |
|                                |                                            | ៦,១៦%                   | ២២,៤៧%                  | ២៥,៧៤%                  |
| អនុបាត                         | អនុបាតចរន្ត                                | ២,០៤                    | ២,១៦                    | ២,៣៨                    |
| សន្ទនីយភាព                     | អនុបាតចរន្តលឿន                             | ១,៨២                    | ១,៩៥                    | ២,០៦                    |
|                                |                                            | ត្រីមាសទី២<br>ឆ្នាំ២០២៦ | ត្រីមាសទី២<br>ឆ្នាំ២០២៥ | ត្រីមាសទី២<br>ឆ្នាំ២០២៤ |
| អនុបាត                         | ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម             | ២,២៣%                   | ០,៩០%                   | ២,២៤%                   |
| ចំណេញភាព                       | ផលចំណេញក្នុងមួយឯកតាមូលធន                   | ៤,២៥%                   | ១,៦៤%                   | ៣,៦៨%                   |
|                                | គំលាតចំណេញដុល                              | ៣៣,៩៩%                  | ៣០,៧៤%                  | ៣០,១៥%                  |
|                                | គំលាតចំណេញភាព                              | ២៨,១២%                  | ១២,០៥%                  | ៣៣,០០%                  |
|                                | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ( រៀល ) | ៦៥៧,៨១                  | ២០៦,៩៥                  | ៤៤០,៦១                  |
| អនុបាតលទ្ធភាពសងការប្រាក់       |                                            | ៣៣,៩២                   | ១៤,៧៦                   | ២៤,៩៣                   |

# ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប





### តារាងហ៊ុនិករបស់ កសស

| ល.រ  | ប្រភេទមូលបត្រកម្មសិទ្ធិ                        | ភាគហ៊ុនិក                                   | ចំនួនមូលបត្រកាន់កាប់ | ភាគរយ   |
|------|------------------------------------------------|---------------------------------------------|----------------------|---------|
| ១    | មូលបត្រកម្មសិទ្ធិគ្មានសិទ្ធិបោះឆ្នោតប្រភេទ “ក” | រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | ៣៦៤.៥៣០.៨៦១          | ៨០,៩៥ % |
| ២    | មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “ខ”   | រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | ៦៤.៣២៨.៩៧៥           | ១៤,២៩ % |
| ៣    | មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “គ”   | ឯកជន                                        | ២១.៤៤២.៩៩២           | ៤,៧៦ %  |
| សរុប |                                                |                                             | ៤៥០.៣០២.៨២៨          | ១០០ %   |

### តារាងហ៊ុនិកកាន់កាប់មូលបត្រកម្មសិទ្ធិប្រភេទ “គ” របស់ កសស

| ល.រ  | ភាគហ៊ុនិក                                 | ចំនួនមូលបត្រកាន់កាប់ | ភាគរយ |
|------|-------------------------------------------|----------------------|-------|
| ១    | ESOP                                      | ២.១៤៤.២៩៩            | ១០ %  |
| ២    | KAMIGUMI CO., LTD                         | ១១.១៥០.៣២៤           | ៥២ %  |
| ៣    | KOBE-OSAKA International Port Corporation | ២.១៤៤.៣០០            | ១០ %  |
| ៤    | ភាគហ៊ុនិកឯកជនដទៃទៀត                       | ៦.០០៤.០៦៩            | ២៨ %  |
| សរុប |                                           | ២១.៤៤២.៩៩២           | ១០០ % |



## សមាសភាពក្រុមប្រឹក្សាភិបាល



**ឯកឧត្តម លូ គឹមឈន់**  
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា  
ទទួលបន្ទុកជាប្រធានអគ្គនាយក



**ឯកឧត្តម ឈួន វិន**  
**តំណាងក្រសួងសាធារណការ**  
**និងដឹកជញ្ជូន**



**៦.ខ បណ្ឌិតសភាចារ្យ អាន់ ធីន្ទា**  
**តំណាងក្រសួងសេដ្ឋកិច្ច**  
**និងហិរញ្ញវត្ថុ**



**ឯកឧត្តម ភឹម ស៊ីវន**  
តំណាងក្រសួងពាណិជ្ជកម្ម



**លោក ហ៊ុន មុន្នីវណ្ណ**  
អភិបាលឯករាជ្យ



**លោក Hidetoshi KUME**  
អភិបាលមិនប្រតិបត្តិ  
តំណាងភាគហ៊ុនិកឯកជន



**លោក លូ លីខេង**  
តំណាងនិយោជិតកម្មករ  
កំពង់ផែស្វយ័តក្រុងព្រះសីហនុ



**សេចក្តីថ្លែង**

**ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា  
ទទួលបន្ទុកជាប្រធានអគ្គនាយក**

តាងនាម ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខ្ញុំមាន កិត្តិយសនិងសេចក្តីសោមនស្សរីករាយ ក្នុងការបង្ហាញជូននូវរបាយការណ៍លទ្ធផលអាជីវកម្ម និងរបាយការណ៍ ហិរញ្ញវត្ថុប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** និង **សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការអភិវឌ្ឍ ពង្រឹង និងពង្រីកសមត្ថភាពជាបន្តបន្ទាប់ ។ ជាមោទនភាព និងកិត្តិយសដ៏ធំធេង ទោះបីស្ថិតក្នុង កាលៈទេសៈប្រតិបត្តិការមានភាពមាញឹកខ្លាំង និងលើសពីសមត្ថភាព កសស សម្រេចបានកំណើនបរិមាណ កុងតឺន័រឆ្លងកាត់ខ្ពស់ ៣០,៥៧% នៅក្នុងឆ្នាំ២០២៥ និងនៅបន្តកើនឡើងប្រមាណ ៣៥% សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ ។ ជាមួយគ្នានេះ យើងមានមោទនភាពដែលកំពង់ផែដើរតួនាទីជាច្រកទ្វារនាំទំនិញចេញ-ចូលដ៏សំខាន់ ជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងកំពុងអភិវឌ្ឍខ្លួនស្របតាមចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បី ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ (Regional Port) និងមជ្ឈមណ្ឌលឡូជីស្ទិក (Logistics Hub) ជាទស្សនវិស័យដ៏ឈ្លាសវៃបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជានិងគាំទ្រដោយរដ្ឋាភិបាលជប៉ុន ។

ដោយមានការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រសួងអាណាព្យាបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន) ប្រជាជន-រដ្ឋាភិបាលជប៉ុន សមត្ថកិច្ច-ភាគីពាក់ព័ន្ធ ក្រុមហ៊ុននាវា និង អ្នកប្រើប្រាស់ផែនាំអស់ រួមទាំងបងប្អូនបុគ្គលិក កសស ដែលបានខិតខំបំពេញការងារប្រកបដោយទំនួលខុសត្រូវ ខ្ពស់ ។ ជាលទ្ធផល បរិមាណកុងតឺន័រឆ្លងកាត់នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ មានចំនួន ៤២០.៩៤២ TEUs កើនឡើង ៣២,៦៤% ចំណូលអាជីវកម្មសរុប មានចំនួន ២០០.៦៦៩.០២០.០០០ រៀល កើនឡើង ៣៦,២១% និងប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទមានចំនួន ៥៦.៤២១.៦៨៤.០០០ រៀល កើនឡើង ២១៧,៨៥% បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលផ្អែកតាមលទ្ធផលដ៏ល្អនេះ ចំណេញក្នុងមួយឯកតា មូលបត្រកម្មសិទ្ធិគឺមានចំនួន ៦៥៧,៨១ រៀល ។ ជាមួយគ្នានេះ ចំនួននាវាឆ្លងកាត់ មានចំនួន ៤៩២ គ្រឿង កើន ឡើង ៨,៣៧ % និងចំណុះផ្ទុកនាវាមានចំនួន ៧.៩៧០.៤៨៣ តោន កើនឡើង ២៩,៤៤% ។ ស្ថិតិនេះបង្ហាញ ឱ្យឃើញអំពីនិន្នាការនាវាចូលចតផែកាន់តែមានទំហំធំ ជម្រៅទឹកជ្រៅ ធ្វើឱ្យថ្លៃដឹកជញ្ជូនតាមសមុទ្រកាន់តែមាន ភាពប្រកួតប្រជែង និងភាពទាក់ទាញនៃការវិនិយោគផ្សេងៗ ។

ដើម្បីសម្រេចបាននូវទស្សនវិស័យខាងលើ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ កសស ប្តេជ្ញាលើកកម្ពស់គុណភាពសេវាកម្ម ដោយបង្កើនការប្រើប្រាស់បរិក្ខណៈកម្មវិធីថ្មីថ្មោង និងជម្រុញការតភ្ជាប់ (Connectivity) ដើម្បីប្រែក្លាយទៅជាច្រកទ្វារ ដ៏ចម្បងសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញការវិនិយោគនៅកម្ពុជា ។ ទន្ទឹមម្យ៉ាងនេះ កសស កំពុងបន្ត ពង្រឹងគុណភាពធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពជំនាញ ការបណ្តុះបណ្តាល និងការលើកទឹកចិត្ត ដើម្បីធានាបាននូវប្រសិទ្ធភាព គុណតម្លៃល្អប្រសើរ និងឆាប់រហ័សប្រកបដោយភាពប្រកួតប្រជែងជូនដល់អតិថិជន របស់យើង ។ បន្ថែមលើនេះ កសស នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ និងផ្តល់សេវាកម្មឱ្យកាន់តែល្អ ប្រសើរ ដើម្បីសម្រេចបានលទ្ធផលខ្ពស់ជាប្រយោជន៍ដល់កាតហ៊ុនិករបស់ខ្លួន ។

➢ ដើម្បីឆ្លើយតបនឹងកំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស ក៏ដូចជាតម្រូវការរបស់អតិថិជន កសស មាន ទិសដៅការងារចម្បង ដូចខាងក្រោម៖

- ប្រតិបត្តិការ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) តាមទិសដៅ និងតម្រូវការរបស់ គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា
- អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ជំហានទី២ និងជំហានទី៣ ។ បន្ទាប់ពី គម្រោងនេះសាងសង់រួចរាល់ នឹងអនុញ្ញាតអោយនាវាមានផ្លូវដឹកជញ្ជូនក្នុងពិភពលោក ទៅ-មក កសស បានដោយផ្ទាល់ ពុំមានឧបសគ្គជម្រៅទឹកទៀតឡើយ និងធ្វើអោយតម្លៃដឹកជញ្ជូនតាមសមុទ្រមានតម្លៃ ប្រហាក់ប្រហែលជាមួយប្រទេសផ្សេងៗក្នុងតំបន់
- បង្កើនគុណភាពសេវាកម្មឥតឈប់ឈរ តាមរយៈការជួសជុល ថែទាំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែ និងគ្រឿងចក្របន្ថែមទៀត, សហការយ៉ាងជិតស្និទ្ធជាមួយអ្នកប្រើប្រាស់ផែ និងអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យា និងមធ្យោបាយលើកដាក់ទំនើបៗ ស្របតាមនវានុវត្តន៍អន្តរជាតិ
- សហការជាមួយដៃគូអភិវឌ្ឍន៍ សិក្សាជាជំហានៗ និងមានផែនការច្បាស់លាស់កសាងផែនការជ្រៅ ស្រប តាមទស្សនវិស័យ និងកំណើនកុងតឺន័រឆ្លងកាត់
- ពង្រឹងគោលការណ៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទាំងអស់គ្នា ចូលរួមលើកកម្ពស់ការ អភិវឌ្ឍប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ
- ចូលរួមក្នុងសកម្មភាពអភិវឌ្ឍសហគមន៍មូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពសង្គម ។

**សេចក្តីថ្លែងអំណរគុណ**

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ **សម្តេចហ៊ុនហ៊ុនសែន ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអាណាព្យាបាលទាំងពីរ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន) អាជ្ញាធរដែនដី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សមត្ថកិច្ចពាក់ព័ន្ធ ដែលជានិច្ចកាលតែងតែគាំទ្រ និងចូលរួមបំពេញភារកិច្ចជាមួយនឹងកំពង់ផែ ផ្តល់នូវគុណភាព សេវាកម្មប្រកបដោយប្រសិទ្ធភាព និងការជឿ ទុកចិត្តពីក្រុមហ៊ុននានា និងអតិថិជនរហូតសម្រេចបានលទ្ធផលល្អប្រសើរ ។

ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់កំពង់ផែ ស្វយ័តក្រុងព្រះសីហនុទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ប្រកប ដោយការទទួលខុសត្រូវខ្ពស់ ។

ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែទុតិយាសាធរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០  
ខេត្តព្រះសីហនុ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦

**ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា**  
**ទទួលបន្ទុកជាប្រធានអគ្គនាយក**



**លូ គីមយង់**

# មាតិកា

|                                                                                                                                           |    |
|-------------------------------------------------------------------------------------------------------------------------------------------|----|
| ព័ត៌មានហិរញ្ញវត្ថុសង្ខេប .....                                                                                                            | I  |
| ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប.....                                                                                                | II |
| សមាសភាពក្រុមប្រឹក្សាភិបាល .....                                                                                                           | IV |
| សេចក្តីផ្តើមរបស់ប្រធានអគ្គនាយក .....                                                                                                      | V  |
| ផ្នែកទី១ : ព័ត៌មានទូទៅពាក់ព័ន្ធនឹងកំរិតផែស្វយ័តក្រុងព្រះសីហនុ .....                                                                       | ០១ |
| ក- អត្តសញ្ញាណកំរិតផែស្វយ័តក្រុងព្រះសីហនុ .....                                                                                            | ០២ |
| ខ- លក្ខណៈនៃធុរកិច្ច .....                                                                                                                 | ០២ |
| គ- ព្រឹត្តិការណ៍សំខាន់ៗ របស់កំរិតផែស្វយ័តក្រុងព្រះសីហនុ .....                                                                             | ០៤ |
| ផ្នែកទី២ : ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច.....                                                                                    | ០៥ |
| ក- លទ្ធផលប្រតិបត្តិការធុរកិច្ច .....                                                                                                      | ០៦ |
| ខ- រចនាសម្ព័ន្ធចំណូល .....                                                                                                                | ០៩ |
| ផ្នែកទី៣ : របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ.១០                                                                 |    |
| ផ្នែកទី៤ : ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈក្រុមក្រុង.....                                                                              | ១១ |
| ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ .....                                                                                                      | ១២ |
| ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ .....                                                                                                  | ១៧ |
| គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល .....                                                                                             | ១៨ |
| ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ .....                                                                        | ១៨ |
| ង- ផលប៉ះពាល់នៃអតិផរណា .....                                                                                                               | ១៩ |
| ច- គោលនយោបាយសេដ្ឋកិច្ចសារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល .....                                                                      | ១៩ |
| ផ្នែកទី៥ : ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពិភាក្សានិងយោគិន .....                                                                         | ២០ |
| ហត្ថលេខាអភិបាលរបស់កំរិតផែស្វយ័តក្រុងព្រះសីហនុ.....                                                                                        | ២២ |
| ឧបសម្ព័ន្ធ : ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល (មិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ បីខែ<br>និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ |    |

# ផ្នែកទី១

ព័ត៌មានទូទៅពាក់ព័ន្ធនឹង  
កំពង់ផែស្វយ័តក្នុងព្រះសីហនុ

**ក- អត្តសញ្ញាណកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ**

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ : កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)  
ឈ្មោះក្រុមហ៊ុនជាអក្សរ (ឡាតាំង) : PORT AUTONOME DE SIHANOUKVILLE "PAS"  
ឈ្មោះក្រុមហ៊ុនជាអក្សរ (អង់គ្លេស) : SIHANOUKVILLE AUTONOMOUS PORT  
លេខកូដស្តង់ដារ : KH1000060009  
អាសយដ្ឋាន : តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សង្កាត់លេខ៣  
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា  
លេខទូរស័ព្ទ : (៨៥៥) ៣៤ ៩៣៣ ៤១៦  
ទំនាក់ទំនងវិនិយោគិន : (៨៥៥) ៧៨ ៤៩៦ ៧៨៩  
គេហទំព័រ : [www.pas.gov.kh](http://www.pas.gov.kh)  
អ៊ីម៉ែល : [pasinfo@pas.gov.kh](mailto:pasinfo@pas.gov.kh)  
វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម : MOC-37805504 ពណ.ចបព  
ចុះបញ្ជីក្រោមលេខ : 00074638  
កាលបរិច្ឆេទចុះបញ្ជីពាណិជ្ជកម្ម : ២១ កុម្ភៈ ២០១៧  
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ : ០៥៨/១៧/គ.ម.ក/ស.ស.វ  
កាលបរិច្ឆេទ : ៩ ឧសភា ២០១៧  
ឈ្មោះតំណាងបុគ្គលបោះផ្សាយ : **ឯកឧត្តម លូ គឹមឈន់**

**ខ- លក្ខណៈនៃចុះកិច្ច**

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ ហិកតា។ កំពង់ផែស្ថិតនៅឆក់កំពង់សោម ដែលជាកំពង់ផែទឹកជ្រៅស្នូលសម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដោយពុំមានគ្រោះរញ្ជួយដី ខ្យល់ព្យុះទឹកជំនន់ និងមានជម្រៅទឹកជ្រៅ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លងនាវាជាប្រចាំឡើយ ។

កសស ជាមជ្ឈមណ្ឌលចែកចាយ និងផ្គត់ផ្គង់ទំនិញ ដែលមានការប្រមូលផ្តុំប្រព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទក្នុងការផ្តល់សេវាជូនអតិថិជន និងអ្នកប្រើប្រាស់ដៃ តភ្ជាប់ទៅរាជធានីភ្នំពេញតាមផ្លូវគោក ដោយផ្លូវជាតិលេខ៤ មានប្រវែង ២២៦ គីឡូម៉ែត្រ ឬ តាមផ្លូវជាតិលេខ៣ កាត់តាមទីរួមខេត្តកំពត មានប្រវែង ២៤៤ គីឡូម៉ែត្រ ឬ ផ្លូវល្បឿនលឿនមានប្រវែង ១៨៧ គីឡូម៉ែត្រ ។ ក្រៅពីផ្លូវគោក កសស ត្រូវបានតភ្ជាប់ដោយខ្សែរថភ្លើង ភាគខាងត្បូង ពីភ្នំពេញកាត់តាមខេត្តកំពត ដែលមានប្រវែង ២៦៤ គីឡូម៉ែត្រ និងតាមផ្លូវអាកាស តភ្ជាប់ពីខេត្តសៀមរាប រាជធានីភ្នំពេញ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសចិន មកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។

ក្នុងនាមជាអាជ្ញាធរ និងប្រតិបត្តិករផែ កសស មានកម្មវត្ថុអាជីវកម្ម និងសេវាកម្ម ដូចខាងក្រោម៖

- កណ្តាលកិច្ច នាំនាវាចេញ-ចូល និងផ្តល់កស្ថភាពដល់នាវា
- លើកដាក់ ផ្ទេរ-ផ្ទុក ទំនិញ
- ស្តុកទំនិញ នៅឃ្លាំង និងទីលាន
- ដឹកជញ្ជូនទំនិញ
- តំបន់សេដ្ឋកិច្ចពិសេស
- ការផ្ទេរមធ្យោបាយដឹកជញ្ជូន "Transshipment"

**កសស មានចំណតផែសរុបប្រវែង ១.៨៦០ ម៉ែត្រ ដោយចែកជា ១៣ ចំណតដូចខាងក្រោម៖**

| ល.រ | ឈ្មោះស្ថានីយ៍                           | ប្រភេទទំនិញ                              | បណ្តោយ<br>(ម៉ែត្រ) | ទទឹង<br>(ម៉ែត្រ) | ចំណត                                                                                                                                                                                                                                                                                                                                          |
|-----|-----------------------------------------|------------------------------------------|--------------------|------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ១   | ស្ថានីយ៍ផែ<br>អ្នកដំណើរ<br>(ចំណតផែចាស់) | អ្នកដំណើរ<br>និងទំនិញរាយ                 | ២៩០                | ២៨               | លេខ១ និងលេខ៣៖ ជម្រៅទឹក ៩ ម៉ែត្រ ដល់ ១៣ ម៉ែត្រ សម្រាប់នាវា ដែលមានជម្រៅ ៨,៥ ម៉ែត្រ ចូលចតបាន។ លេខ២ និងលេខ៤ ជម្រៅ ៦,៥ ម៉ែត្រ ដល់ ៨ ម៉ែត្រ សម្រាប់នាវាដែលមាន ជម្រៅក្រោម ៧ ម៉ែត្រ ចូលចតបាន។                                                                                                                                                         |
| ២   | ស្ថានីយ៍ផែ<br>បន្ថែម<br>(ចំណតផែថ្មី)    | កុងតឺន័រ                                 | ៣៥០                | ៥០០              | លេខ៥ (ផ្នែកខាងលិច) ប្រវែង ៩៧ ម៉ែត្រ សម្រាប់នាវាទំនិញទូទៅ និងលេខ៦ (ផ្នែកខាង កើត)៖ ប្រវែង ២៥៣ ម៉ែត្រ ជម្រៅទឹក ១០,៥ ម៉ែត្រ អនុញ្ញាតឱ្យនាវាកុងតឺន័រ មានជម្រៅទឹក ៩,៥ ម៉ែត្រ ចូលចតបាន ។                                                                                                                                                             |
| ៣   | ស្ថានីយ៍ផែ<br>កុងតឺន័រ                  | កុងតឺន័រ                                 | ៤០០                | ៣៥០              | លេខ៧ និងលេខ៨៖ ជម្រៅទឹក ១១,៥ ម៉ែត្រ អនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៥ ម៉ែត្រ ចូលចតបាន ។                                                                                                                                                                                                                                                  |
| ៤   | ស្ថានីយ៍ផែ<br>ពហុបំណង                   | អ្នកដំណើរ<br>ទំនិញរាយ<br>និងរុក្ខរកប្រេង | ៣៣០                | ២០០              | ផែពហុបំណង មានប្រវែង ៣៣០ ម៉ែត្រ និង ជម្រៅទឹក ១៣,៥ ម៉ែត្រ សម្រាប់ ប្រតិបត្តិការ លើកដាក់ទំនិញរាយ និងទំនិញទូទៅ ដែលអាច អនុញ្ញាតឱ្យ នាវាចំណុះ ៥០.០០០ DWT ចូល ចតបាន និងចំណតផែមូលដ្ឋាន ផ្គត់ផ្គង់ការរុក រក រ៉ែប្រេងក្នុងដែនសមុទ្រ មានប្រវែង ២០០ ម៉ែត្រ និងជម្រៅទឹក ៧,៥ ម៉ែត្រ ដើម្បីបម្រើសេវាកសុ ភារកម្ម សម្រាប់ការរុករកប្រេង ក្នុងដែនសមុទ្រ កម្ពុជា។ |
| ៥   | ស្ថានីយ៍ផែថ្ម                           | ដឹកប្រេង                                 | ៥៣                 | ៥                | ចំណតផែប្រេង៖ ជម្រៅ ៤,៥ ម៉ែត្រ ហើយមាន ប្រវែងសរុបក្រោម ៨០ ម៉ែត្រ ។ ឧបករណ៍ទាក់ព្វរ កែច្នៃ ត្រូវបានរៀបចំសម្រាប់នាវាប្រេង ដែលមាន ជម្រៅ បាតក្រោម ៦ ម៉ែត្រ និងប្រវែងក្រោម ១១០ ម៉ែត្រ ធ្វើការចូលចតបាន។                                                                                                                                                |

• **ស្ថានីយ៍រថភ្លើងដឹកកុងតឺន័រ**

ក្រៅពីចំណតផែខាងលើ កសស បានផ្តល់សេវាកម្មលើកដាក់កុងតឺន័រ ទៅលើ និងចុះពីរថភ្លើង ដោយមាន កិច្ចសហការជាមួយក្រុមហ៊ុន Royal Railway Co., Ltd កសស ក្នុងការដឹកជញ្ជូនទំនិញ កុងតឺន័រ តាមប្រព័ន្ធផ្លូវ ដែក ទៅមកភ្នំពេញ-កសស ។

• **តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ**

បន្ថែមពីអាជីវកម្ម សេវាកម្មខាងលើ កសស ក៏មានប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុង ព្រះសីហនុ លើផ្ទៃដីទំហំប្រមាណ ៦៤ ហិកតា ស្ថិតនៅក្បែរនឹងកំពង់ផែ និងបានសាងសង់ឡើងស្របទៅតាម បទដ្ឋាន និងលក្ខណៈបច្ចេកទេសរបស់ប្រទេសជប៉ុន។

**គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់ កសស**

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ នេះ កសស កសស មានព្រឹត្តិការណ៍សំខាន់ៗដូចខាងក្រោម ៖




- នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កសស និង ផ.ម.ក. បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ក្រោមប្រធានបទ “សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដំណើរទស្សនកិច្ចចំណតផែ កុងតឺន័រ” ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាន អគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និង ឯកឧត្តម ហុង សុហ្សា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន វិនិយោគ និងវិនិយោគិននានា ដែលបានប្រារព្ធនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
- នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ កសស បានប្រារព្ធពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នាឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា** ដែលបានប្រារព្ធនៅទីលាន CIY ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ។
- នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ កសស បានរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី៩ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ **ឯកឧត្តម ប៉េង ពោធិ៍នា** រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន អមដោយ **ឯកឧត្តម លូ គឹមឈន់** ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានមហាសន្និបាតភាគហ៊ុនិកលើកទី៩ នៅសណ្ឋាគារ សុខា ប៊ិចវីស៊ីត ខេត្តព្រះសីហនុ ។



## ផ្នែកទី២

### ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

**ក- លទ្ធផលប្រតិបត្តិការអនុកិច្ច**

| បរិយាយ                             | ឯកតា  | ផែនការ<br>ឆ្នាំ២០២៦ | ត្រីមាសទី២<br>ឆ្នាំ២០២៦ | ត្រីមាសទី២<br>ឆ្នាំ២០២៥ | ត្រីមាសទី២<br>ឆ្នាំ២០២៤ | ប្រៀបធៀប |          |
|------------------------------------|-------|---------------------|-------------------------|-------------------------|-------------------------|----------|----------|
|                                    |       | ១                   | ២                       | ៣                       | ៤                       | (២-៣)/៣  | (២-៤)/៤  |
| <b>បរិមាណទំនិញ<br/>ឆ្លងកាត់</b>    | តោន   | ១៣.៦៨៦.០០០          | ៣.៧០៧.៨២១               | ២.៩៧៦.៦៣១               | ២.៤៨៣.៤៥២               | ២៤,៥៦%   | ៤៩,៣០%   |
| ជាកុងតឺន័រ                         | —     |                     | ៣.០៣៣.៦២១               | ២.១៥៧.៦២២               | ១.៧៩៥.៨២៦               | ៤០,៦០%   | ៦៨,៩៣%   |
| ទំនិញរាយ                           | —     |                     | ១៩៥.០៩៧                 | ២២៩.១០៤                 | ១០៧.០៦៧                 | -១៤,៨៤%  | ៨២,២២%   |
| ជាប្រេង                            | —     |                     | ៤២៩.០៩៩                 | ៥៣៨.៥៣៨                 | ៥៤៩.២០៨                 | -២០,៣២%  | -២១,៨៧%  |
| ហ្គាស                              | —     |                     | ៥០.០០៤                  | ៥១.៣៦៦                  | ៣១.៣៥១                  | -២,៦៥%   | ៥៩,៥០%   |
| <b>បរិមាណទំនិញ<br/>នាំចូល</b>      | —     | ១០.១៨១.០០០          | ២.៦៩៦.៤៩៧               | ២.២៨២.៦៤៧               | ១.៩០៣.៥៦៦               | ១៨,១៣%   | ៤១,៦៦%   |
| ជាកុងតឺន័រ                         | —     |                     | ២.០៤១.៣៨៨               | ១.៤៧៧.៧៣០               | ១.២១៧.០២៨               | ៣៨,១៤%   | ៦៧,៧៣%   |
| ទំនិញរាយ                           | —     |                     | ៦៥៥.១៤៩                 | ៨០៤.៩១៧                 | ៦៨៦.៥៣៨                 | -១៨,៦១%  | -៤,៥៧%   |
| <b>បរិមាណទំនិញ<br/>នាំចេញ</b>      | —     | ៣.៥០៥.០០០           | ១.០១១.៣២៤               | ៦៩៣.៩៨៤                 | ៥៧៩.៨៨៦                 | ៤៥,៧៣%   | ៧៤,៤០%   |
| ជាកុងតឺន័រ                         | —     |                     | ៩៩២.២៧៣                 | ៦៧៩.៨៩២                 | ៥៧៨.៧៩៨                 | ៤៥,៩៥%   | ៧១,៤៤%   |
| ទំនិញរាយ                           | —     |                     | ១៩.០៥១                  | ១៤.០៩២                  | ១.០៨៨                   | ៣៥,១៩%   | ១៦៥១,១៤% |
| <b>បរិមាណទំនិញ<br/>លើករៀប</b>      | —     | ២៣.៣៦០.០០០          | ៦.៨៦៩.០៦៤               | ៦.២៩៨.៩៥៤               | ៥.៣៥៩.៩៦៨               | ៩,០៥%    | ២៨,១៥%   |
| ប្រគល់ផ្ទាល់                       | —     | ៨២៦.០០០             | ១៩៥.០៩៧                 | ២០៨.០២៨                 | ៨៦.៣៥៥                  | -៦,២២%   | ១២៥,៩២%  |
| ឆ្លងកាត់ឃ្លាំង<br>និងទីលាន         | —     | ២២.៥៣៤.០០០          | ៦.៦៧៣.៩៦៧               | ៦.០៩០.៩២៦               | ៥.២៧៣.៦១២               | ៩,៥៧%    | ២៦,៥៥%   |
| <b>បរិមាណកុងតឺន័រ<br/>ឆ្លងកាត់</b> | TEUs  | ១.៤៩២.០០០           | ៤២០.៩៤២                 | ៣១៧.៣៦៧                 | ២៥៩.៦១៧                 | ៣២,៦៤%   | ៦២,១៤%   |
| <b>នាំចូល</b>                      | —     |                     | ២២៦.៦០៦                 | ១៧០.៤៥០                 | ១៣៦.៩៧៨                 | ៣២,៩៥%   | ៦៥,៤៣%   |
| មានទំនិញ                           | —     |                     | ២១៦.៥៤២                 | ១៥៦.៧២០                 | ១២២.៣០០                 | ៣៨,១៧%   | ៧៧,០៦%   |
| គ្មានទំនិញ                         | —     |                     | ១០.០៦៤                  | ១៣.៧៣០                  | ១៤.៦៧៨                  | -២៦,៧០%  | -៣១,៤៣%  |
| <b>នាំចេញ</b>                      | —     |                     | ១៩៤.៣៣៦                 | ១៤៦.៩១៧                 | ១២២.៦៣៩                 | ៣២,២៨%   | ៥៨,៤៦%   |
| មានទំនិញ                           | —     |                     | ១១៤.៧៣៧                 | ៨២.២៧១                  | ៦៧.៩៨៦                  | ៣៩,៤៦%   | ៦៨,៧៧%   |
| គ្មានទំនិញ                         | —     |                     | ៧៩.៥៩៩                  | ៦៤.៦៤៦                  | ៥៤.៦៥៣                  | ២៣,១៣%   | ៤៥,៦៤%   |
| <b>ចំនួននាវាចូលចត</b>              | គ្រឿង | ១.៨៨២               | ៤៩២                     | ៤៥៤                     | ៣៨៤                     | ៨,៣៧%    | ២៨,១៣%   |
| <b>ចំណុះផ្ទុកនាវា</b>              | តោន   | ២៦.៤៧៧.០០០          | ៧.៩៧០.៤៨៣               | ៦.១៥៧.៧០៣               | ៥.០៣៣.៤១៨               | ២៩,៤៤%   | ៥៨,៣៥%   |
| នាវាដឹកកុងតឺន័រ                    | គ្រឿង |                     | ៣២៤                     | ២៣៧                     | ១៧៣                     | ៣៦,៧១%   | ៨៧,២៨%   |
| ចំណុះនាវាដឹក<br>កុងតឺន័រ           | តោន   |                     | ៥.៩០៧.៨៦៤               | ៤.២៤១.៥៩១               | ២.៩៤៩.៩៥០               | ៣៩,២៨%   | ១០០,២៧%  |
| នាវាដឹកប្រេង<br>និងហ្គាស           | គ្រឿង |                     | ៧៦                      | ១៤២                     | ១៤១                     | -៤៦,៤៨%  | -៤៦,១០%  |
| ចំណុះនាវាដឹក<br>ប្រេង និងហ្គាស     | តោន   |                     | ៥៤៩.១៤៧                 | ៦៦២.៧៥៣                 | ៦៣៩.៩២០                 | -១៧,១៤%  | -១៤,១៩%  |
| នាវាដឹកទំនិញ<br>ទូទៅ               | គ្រឿង |                     | ៨៧                      | ៧០                      | ៦៦                      | ២៤,២៩%   | ៣១,៨២%   |
| ចំណុះនាវាដឹក<br>ទំនិញទូទៅ          | តោន   |                     | ១.២៧១.០៥១               | ១.០៧២.២៦៩               | ១.៣១០.១៨៩               | ១៨,៥៤%   | -២,៩៩%   |
| នាវាទេសចរណ៍                        | គ្រឿង |                     | ៥                       | ៥                       | ៤                       | ០,០០%    | ២៥,០០%   |
| នាវាទេសចរណ៍                        | តោន   |                     | ២៤២.៤២១                 | ១៨១.០៩០                 | ១៣៣.៣៥៨                 | ៣៣,៨៧%   | ៨១,៧៨%   |
| ចំនួនទេសចរ                         | នាក់  |                     | ៣.៣២៤                   | ២.៨៦៨                   | ១.០៨៧                   | ១៥,៩០%   | ២០៥,៨០%  |





## ខ- វេនាសម្ព័ន្ធចំណូល

| បរិយាយ                                           | ត្រីមាសទី២ ឆ្នាំ២០២៦ |                          | ត្រីមាសទី២ ឆ្នាំ២០២៥ |                          | ត្រីមាសទី២ ឆ្នាំ២០២៤ |                          |
|--------------------------------------------------|----------------------|--------------------------|----------------------|--------------------------|----------------------|--------------------------|
|                                                  | ពាន់រៀល              | ភាគរយធៀបនឹង<br>ចំណូលសរុប | ពាន់រៀល              | ភាគរយធៀបនឹង<br>ចំណូលសរុប | ពាន់រៀល              | ភាគរយធៀបនឹង<br>ចំណូលសរុប |
| ចំណូលលើកដាក់ពី<br>នាវាទៅទីលាន<br>( Stevedoring ) | ៩៤.៩៥៥.៨៤៤           | ៤៧,៣២%                   | ៧០.៧៣២.៤០១           | ៤៨,០១%                   | ៥៦.២០២.០៧២           | ៤៩,០៨%                   |
| ចំណូលលើកដាក់<br>លើទីលាន ( LOLO )                 | ៥០.១០២.៥៤៥           | ២៤,៩៧%                   | ៣៨.៣៩២.៥០៨           | ២៦,០៦%                   | ៣០.៩០៣.៣៦១           | ២៦,៩៩%                   |
| ចំណូលពីសេវាកម្ម<br>នាវាចរ                        | ៣២.៦១១.៨១៧           | ១៦,២៥%                   | ២៥.៨០៤.២៧៨           | ១៧,៥២%                   | ១៨.៩៩៧.៨៩៥           | ១៦,៥៩%                   |
| ចំណូលស្តុក ឃ្លាំង<br>និងទីលាន                    | ២០.៣០៥.៦៨០           | ១០,១២%                   | ៧.៧៤៦.២៩៥            | ៥,២៦%                    | ៦.០៧២.២២៥            | ៥,៣០%                    |
| ចំណូលដឹកជញ្ជូន                                   | ៤២.៥៧៧               | ០,០២%                    | ៣៤.៥៣៥               | ០,០២%                    | ២៧.៩២៩               | ០,០២%                    |
| ចំណូលនាវា<br>ទេសចរណ៍                             | ៥២.៧៤៩               | ០,០៣%                    | ៤៣.០៨៥               | ០,០៣%                    | ៣១.៨០០               | ០,០៣%                    |
| ចំណូលពីតំបន់<br>សេដ្ឋកិច្ចពិសេស                  | ៨៨០.១៩១              | ០,៤៤%                    | ៣.៣៧៣.៨១៤            | ២,២៩%                    | ៧០០.៦៧៦              | ០,៦១%                    |
| ចំណូលជួលទីតាំង                                   | ៨០៦.៦៧៧              | ០,៤០%                    | ១៦៤.៦៥៨              | ០,១១%                    | ៥៨៨.៦១២              | ០,៥១%                    |
| ចំណូលផ្សេងៗទៀត                                   | ៩១០.៩៤០              | ០,៤៥%                    | ១.០២៩.៤៧៣            | ០,៧០%                    | ៩៨៩.១៩១              | ០,៨៦%                    |
| <b>ចំណូលសរុប</b>                                 | <b>២០០.៦៦៩.០២០</b>   | <b>១០០,០០%</b>           | <b>១៤៧.៣២១.០៤៧</b>   | <b>១០០,០០%</b>           | <b>១១៤.៥១៣.៧៦១</b>   | <b>១០០,០០%</b>           |

# ផ្នែកទី៣

## របាយការណ៍ហិរញ្ញវត្ថុ ដែលបានត្រួតពិនិត្យដោយ សវនករឯករាជ្យ

ត្រូវបានភ្ជាប់ជូនក្នុងឧបសម្ព័ន្ធ

**ផ្នែកទី៤**  
**ការពិភាក្សា និងការវិភាគ**  
**របស់គណៈគ្រប់គ្រង**

### ក- ទិន្នភាពទូទៅនៃប្រតិបត្តិការ

កសស គឺជាកំពង់ផែសមុទ្រទឹកជ្រៅស្នូល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ ហិកតា ដែលមានទីតាំងស្ថិតនៅ តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ដូចមានចែងក្នុង អនុក្រឹត្យលេខ ៥០ អនក្រ/បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ។

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ បរិមាណទំនិញឆ្លងកាត់ កសស មានចំនួន ៣.៧០៧.៨២១ តោន កើន ឡើង ២៤,៥៦% ។ បរិមាណកុងតឺន័រឆ្លងកាត់ មានចំនួន ៤២០.៩៤២ TEUs កើនឡើង ៣២,៦៤% នាវាចូល ចត មានចំនួន ៤៩២ គ្រឿង កើនឡើង ៨,៣៧% ចំណុះផ្ទុកនាវាចូលចត មានចំនួន ៧.៩៧០.៤៨៣ តោន កើន ឡើង ២៩,៤៤% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៥ ។

#### កសស មានប្រភពចំណូលសំខាន់ដូចខាងក្រោម ៖

- ចំណូលពីសេវាកម្មនាវាចរ (Port Charges for Vessel Services) គឺជាចំណូលដែលបានមកពីសេវាកម្មនាវាចរណ៍ និងការចូលចតនាវា រួមមាន ចំណូលលើចំណុះផ្ទុក សំបកដៃ ប្រឡាយ ថ្លៃឈ្នួលកណ្តាល ធារកិច្ច ថ្លៃឈ្នួលនាវាសណ្តោង ថ្លៃឈ្នួលពាក់-ដោះពួរ ថ្លៃឈ្នួលបើក-បិទឃ្លប់នាវា និងថ្លៃឈ្នួលប្រមូលសំរាមពីនាវា
- ចំណូលពីសេវាកម្ម លើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន (Stevedoring Charges) គឺជាចំណូលដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬ កុងតឺន័រ ផ្ទេរ-ផ្ទុក ពីនាវាមកតែមួយ
- ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រនៅលើទីលាន (Lo-Lo Charges) គឺជាចំណូលដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬ កុងតឺន័រ នៅលើទីលាន
- ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ ឬ កុងតឺន័រ (Storage Fees) គឺជាចំណូលដែលបានមកពីការស្តុកទំនិញរាយ ឬកុងតឺន័រនៅក្នុងឃ្លាំង និងលើទីលាន
- ចំណូលដឹកជញ្ជូន (Transportation Charges) គឺជាចំណូលដែលបានមកពីសេវាកម្មដឹកជញ្ជូនទំនិញ ឬ កុងតឺន័រ
- ចំណូលពីតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) គឺជាចំណូលដែលទទួលបានពីការជួលទីតាំងដីក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែសមុទ្រព្រះសីហនុ ។

កសស កត់ត្រាបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់រៀល ដែលជាបរិយប័ណ្ណជាតិ ចំណែកប្រតិបត្តិការដែលជាបរិយប័ណ្ណអន្តរជាតិផ្សេងៗ ត្រូវបានបង្ហាញជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា ទៅតាមកាលបរិច្ឆេទនៃប្រតិបត្តិការនីមួយៗ ។ សម្រាប់ការពិភាក្សា និងការវិភាគលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការ របស់ កសស ធ្វើឡើងផ្អែកលើរបាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយសវនករឯករាជ្យ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ដូចមានបង្ហាញជូនក្នុងឧបសម្ព័ន្ធនៃរបាយការណ៍នេះ ។

### ១. ការវិភាគចំណូល

តារាងប្រៀបធៀបចំណូលក្នុងត្រីមាសទី២ ឆ្នាំ២០២៦ និងត្រីមាសទី២ ឆ្នាំ២០២៥

| បរិយាយ | ត្រីមាសទី២ ឆ្នាំ២០២៦ | ត្រីមាសទី២ ឆ្នាំ២០២៥ | បម្រែបម្រួល |        |
|--------|----------------------|----------------------|-------------|--------|
|        | ពាន់រៀល              | ពាន់រៀល              | ពាន់រៀល     | ភាគរយ  |
| ចំណូល  | ២០០.៦៦៩.០២០          | ១៤៧.៣២១.០៤៧          | ៥៣.៣៤៧.៩៧៣  | ៣៦,២១% |

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ចំណូលសរុបរបស់ កសស កើនឡើងចំនួន ៥៣.៣៤៧.៩៧៣.០០០ រៀល ស្មើនឹង ៣៦,២១% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៥ ។ ការកើនឡើងនេះ បណ្តាលមកពីការកើននៃ ចំណូលសេវាកម្មលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន ចំណូលសេវាកម្មលើកដាក់កុងតឺន័រនៅទីលាន ចំណូលពី សេវាកម្មនាវាចរ និងចំណូលថ្លៃឈ្នួលស្តុកទំនិញ ឬ កុងតឺន័រនៅឃ្លាំង និងទីលាន ។

## ២. ការវិភាគចំណូលតាមផ្នែក

តារាងប្រៀបធៀបចំណូលតាមផ្នែក ទៅនឹងចំណូលសរុប

| បរិយាយ                                     | ត្រីមាសទី២ ឆ្នាំ២០២៦ |                       | ត្រីមាសទី២ ឆ្នាំ២០២៥ |                       |
|--------------------------------------------|----------------------|-----------------------|----------------------|-----------------------|
|                                            | ពាន់រៀល              | ភាគរយធៀបនឹង ចំណូលសរុប | ពាន់រៀល              | ភាគរយធៀបនឹង ចំណូលសរុប |
| ចំណូលលើកដាក់ពីនាវាទៅ ទីលាន ( Stevedoring ) | ៩៤.៩៥៥.៨៤៤           | ៤៧,៣២%                | ៧០.៧៣២.៤០១           | ៤៨,០១%                |
| ចំណូលលើកដាក់លើ ទីលាន ( LOLO )              | ៥០.១០២.៥៤៥           | ២៤,៩៧%                | ៣៨.៣៩២.៥០៨           | ២៦,០៦%                |
| ចំណូលពីសេវាកម្មនាវាចរ                      | ៣២.៦១១.៨១៧           | ១៦,២៥%                | ២៥.៨០៤.២៧៨           | ១៧,៥២%                |
| ចំណូលស្តុក ឃ្លាំង និងទីលាន                 | ២០.៣០៥.៦៨០           | ១០,១២%                | ៧.៧៤៦.២៩៥            | ៥,២៦%                 |
| ចំណូលដឹកជញ្ជូន                             | ៤២.៥៧៧               | ០,០២%                 | ៣៤.៥៣៥               | ០,០២%                 |
| ចំណូលនាវាទេសចរណ៍                           | ៥២.៧៤៩               | ០,០៣%                 | ៤៣.០៨៥               | ០,០៣%                 |
| ចំណូលពីតំបន់ សេដ្ឋកិច្ចពិសេស               | ៨៨០.១៩១              | ០,៤៤%                 | ៣.៣៧៣.៨១៤            | ២,២៩%                 |
| ចំណូលជួលទីតាំង                             | ៨០៦.៦៧៧              | ០,៤០%                 | ១៦៤.៦៥៨              | ០,១១%                 |
| ចំណូលផ្សេងៗទៀត                             | ៩១០.៩៤០              | ០,៤៥%                 | ១.០២៩.៤៧៣            | ០,៧០%                 |
| <b>ចំណូលសរុប</b>                           | <b>២០០.៦៦៩.០២០</b>   | <b>១០០,០០%</b>        | <b>១៤៧.៣២១.០៤៧</b>   | <b>១០០,០០%</b>        |

ផ្អែកតាមតារាងប្រៀបធៀបប្រាក់ចំណូលតាមផ្នែកខាងលើ ប្រាក់ចំណូលចំនួន ៤ ប្រភេទ រួមមាន ៖

១. ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន
២. ចំណូលលើកដាក់នៅទីលាន
៣. ចំណូលពីសេវាកម្មនាវាចរ
៤. ចំណូលថ្លៃឈ្នួលស្តុក ឃ្លាំង និងទីលាន បានរួមចំណែកយ៉ាងសំខាន់រហូតដល់ប្រមាណ ៩៨% នៃ ចំណូលអាជីវកម្ម ( សេវាកម្ម ) សរុប របស់ កសស ។

**តារាងប្រៀបធៀបចំណូលតាមផ្នែកសំខាន់ៗ ក្នុងត្រីមាសទី២ ឆ្នាំ២០២៦ និងត្រីមាសទី២ ឆ្នាំ២០២៥**

| បរិយាយ                                                     | ត្រីមាសទី២<br>ឆ្នាំ២០២៦ | ត្រីមាសទី២<br>ឆ្នាំ២០២៥ | បំរែបំរួល  |         |
|------------------------------------------------------------|-------------------------|-------------------------|------------|---------|
|                                                            | ពាន់រៀល                 | ពាន់រៀល                 | ពាន់រៀល    | ភាគរយ   |
| ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវា<br>ទៅទីលាន ( Stevedoring ) | ៩៤.៩៥៥.៨៤៤              | ៧០.៧៣២.៤០១              | ២៤.២២៣.៤៤៣ | ៣៤,២៥%  |
| ចំណូលលើកដាក់លើទីលាន(LOLO)                                  | ៥០.១០២.៥៤៥              | ៣៨.៣៩២.៥០៨              | ១១.៧១០.០៣៧ | ៣០,៥០%  |
| ចំណូលពីសេវាកម្មនាវាចរ                                      | ៣២.៦១១.៨១៧              | ២៥.៨០៤.២៧៨              | ៦.៨០៧.៥៣៩  | ២៦,៣៨%  |
| ចំណូលស្តុក ឃ្លាំង និងទីលាន                                 | ២០.៣០៥.៦៨០              | ៧.៧៤៦.២៩៥               | ១២.៥៥៩.៣៨៥ | ១៦២,១៣% |

ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន កើនឡើងចំនួន ២៤.២២៣.៤៤៣.០០០ រៀល ស្មើនឹង ៣៤,២៥% និងចំណូលលើកដាក់នៅទីលាន កើនឡើងចំនួន ១១.៧១០.០៣៧.០០០ រៀល ស្មើនឹង ៣០,៥០% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៥ ។ ចំណូលធំៗទាំងពីរនេះមានការកើនឡើង ស្របតាម បរិមាណកុងតឺន័រឆ្លងកាត់ កសស ដែលមានកំណើនចំនួន ៣២,៦៤% ។ សម្រាប់ចំណូលពីសេវាកម្មនាវាចរ គឺអាស្រ័យលើចំនួននាវា និងចំណុះផ្ទុកនាវា ។ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ចំនួននាវាឆ្លងកាត់ កសស កើនឡើង ៣៨ នាវា ស្មើនឹង ៨,៣៧% និងចំណុះផ្ទុកនាវា កើនឡើង ១.៨១២.៧៨០ តោន ស្មើនឹង ២៩,៤៤% ធ្វើឱ្យចំណូលពី សេវាកម្មនាវាចរកើនឡើង ៦.៨០៧.៥៣៩.០០០ រៀល ស្មើនឹង ២៦,៣៨% ។ ចំណែកចំណូល ពីសេវាកម្មស្តុក ឃ្លាំង និងទីលាន កើនឡើង ១២.៥៥៩.៣៨៥.០០០ រៀល ស្មើនឹង ១៦២,១៣% ដោយសារ កំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស និងកំណើនបរិមាណទំនិញស្តុកនៅឃ្លាំង និងទីលាន ។

### ៣- ការវិភាគគម្លាតចំណេញដុល

កសស បានរៀបចំរបាយការណ៍លទ្ធផលក្នុងទម្រង់ជា របាយការណ៍លទ្ធផលតាមយថាប្រភេទ ដូចនេះ ពុំមានការបង្ហាញឱ្យឃើញនូវចំណេញដុលនោះទេ ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះ អាចឱ្យឃើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការបាន ដោយយកចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ ។

ចំណាយប្រតិបត្តិការ នឹងលើកមកធ្វើការវិភាគនៅក្នុងចំណុច ៤-ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ ។

### ៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ចំណេញ/(ខាត) មុនបង់ពន្ធ គឺជាលទ្ធផលដែលទទួលបានពី ចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ និងចំណេញ (ឬខាត) ផ្សេងៗ-សុទ្ធ ដូចខាងក្រោម ៖

**តារាងប្រៀបធៀប ចំណេញ/(ខាត) មុនបង់ពន្ធនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ និងត្រីមាសទី២ ឆ្នាំ២០២៥**

| បរិយាយ                                                     | ត្រីមាសទី២<br>ឆ្នាំ២០២៦ | ត្រីមាសទី២<br>ឆ្នាំ២០២៥ | បម្រែបម្រួល       |                |
|------------------------------------------------------------|-------------------------|-------------------------|-------------------|----------------|
|                                                            | ពាន់រៀល                 | ពាន់រៀល                 | ពាន់រៀល           | ភាគរយ          |
| <b>ចំណូលសរុប</b>                                           | <b>២០០.៦៦៩.០២០</b>      | <b>១៤៧.៣២១.០៤៧</b>      | <b>៥៣.៣៤៧.៩៧៣</b> | <b>៣៦,២១%</b>  |
| ចំណាយសម្ភារៈផ្គត់ផ្គង់                                     | ( ៤៧.៥៥៥.២២៨ )          | ( ២៩.៣៣៩.២៨៨ )          | ១៨.២១៥.៩៤០        | ៦២,០៩%         |
| ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ            | ( ៥៧.២៤៩.០២០ )          | ( ៤៤.៦៣៣.៣១១ )          | ១២.៦១៥.៧០៩        | ២៨,២៧%         |
| ចំណាយរំលស់(ទ្រព្យសម្បត្តិ និងបរិក្ខារនិងទ្រព្យសកម្មអរូបី ) | ( ១៧.៥៧០.៣១២ )          | ( ១៥.៧៣២.១៧៩ )          | ១.៨៣៨.១៣៣         | ១១,៦៨%         |
| ចំណាយជួសជុល និងថែទាំ                                       | ( ៥៣៩.១១៤ )             | ( ៣៧៣.៣២៦ )             | ១៦៥.៧៨៨           | ៤៤,៤១%         |
| ចំណាយផ្សេងៗ                                                | ( ១០.៦៤៦.៧៦៨ )          | ( ៩.៤៨៧.០០១ )           | ១.១៥៩.៧៦៧         | ១២,២២%         |
| <b>ចំណេញ/(ខាត) ផ្សេងៗ-សុទ្ធ</b>                            | <b>១.០៩០.៦៦៣</b>        | <b>( ២.៤៦៣.៧២២ )</b>    | <b>៣.៥៥៤.៣៨៥</b>  | <b>១៤៤,២៧%</b> |
| ចំណាយ/(ចំណូល) ហិរញ្ញវត្ថុ-សុទ្ធ                            | ២.៩២៦.៥៣៣               | ( ១៦.៣៨៦.៣៨៦ )          | ១៩.៣១២.៩១៩        | ១១៧,៨៦%        |
| <b>ចំណេញមុនបង់ពន្ធ</b>                                     | <b>៧១.១២៥.៧៧៤</b>       | <b>២៨.៩០៥.៨៣៤</b>       | <b>៤២.២១៩.៩៤០</b> | <b>១៤៦,០៦%</b> |

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ នេះ ចំណាយសម្ភារៈផ្គត់ផ្គង់មានចំនួន ៤៧.៥៥៥.២២៨.០០០ រៀល កើនឡើង ១៨.២១៥.៩៤០.០០០ រៀល ស្មើនឹង ៦២,០៩% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៥ ។ ការកើនឡើងនេះ បណ្តាលមកពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈ ធ្វើឱ្យការចំណាយលើសម្ភារៈងាយឆេះកើនឡើង ៩៥,៣៣% ។

មូលដ្ឋានក្នុងការគណនាប្រាក់បៀវត្សរបស់ កសស គឺយោងទៅលើប្រាក់ទិន្នផល (ចំណូលពីការលើកដាក់) ដោយនៅពេលចំណូលពីការលើកដាក់កើនឡើង ចំណាយប្រាក់បៀវត្សនឹងកើនឡើង ប៉ុន្តែបើចំណូលពីការលើកដាក់ ថយចុះ ចំណាយប្រាក់បៀវត្សនឹងថយចុះ ។ ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលានកើនឡើង ៣៤,២៥% និងចំណូលលើកដាក់នៅទីលាន កើនឡើង ៣០,៥០% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ នេះ ។ ចំពោះចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធកើនឡើង ១២.៦១៥.៧០៩.០០០ រៀល ស្មើនឹង ២៨,២៧% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៥ ដែលស្របទៅនឹងកំណើននៃប្រាក់ចំណូល ។

ចំណាយរំលស់ (រំលស់ទ្រព្យសម្បត្តិ បរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី) នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ មានចំនួន ១៧.៥៧០.៣១២.០០០ រៀល កើនឡើង ១.៨៣៨.១៣៣.០០០ រៀល ស្មើនឹង ១១,៦៨% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៥ ។

ចំណាយជួសជុល និងថែទាំ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ កើនឡើង ១៦៥.៧៨៨.០០០ រៀល ស្មើនឹង ៤៤,៤១% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៥ ។

ចំពោះចំណាយផ្សេងៗ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ កើនឡើង ១.១៥៩.៧៦៧.០០០ រៀល ស្មើនឹង ១២,២២% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៥ ។

ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ គឺសំដៅលើការចំណេញ ឬខាត ពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទសម្រេច (Realized Foreign Exchange Gain-Loss) នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ មានការចំណេញចំនួន ១.០៩០.៦៦៣.០០០ រៀល ។

ចំណែក ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ គឺសំដៅលើការចំណេញ ឬខាត ពីការប្តូររូបិយប័ណ្ណក្នុង ការិយបរិច្ឆេទមិនទាន់សម្រេច (Unrealized Foreign Exchange Gain-Loss) នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ មានការចំណេញចំនួន ២.៩២៦.៥៣៣.០០០ រៀល ។ កត្តាដែលបណ្តាលឱ្យមានបម្រែបម្រួលលើ ចំណូល/ (ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ គឺដោយ កសស ទទួលបានប្រាក់កម្ចីពីរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ដោយទីភ្នាក់ងារ JICA (រដ្ឋាភិបាលជប៉ុន) ដែលនាំឱ្យមានការចំណេញពីការប្តូររូបិយវត្ថុ មិនទាន់សម្រេចរបស់ប្រាក់កម្ចី (ប្រាក់យ៉េន ជប៉ុន) ។

លទ្ធផលចំណេញមុនបង់ពន្ធ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ មានចំនួន ៧១.១២៥.៧៧៤.០០០ រៀល កើនឡើង ៤២.២១៩.៩៤០.០០០ រៀល ស្មើនឹង ១៤៦,០៦% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៥ មានចំនួន ២៨.៩០៥.៨៣៤.០០០ រៀល ។

**៥- ការវិភាគចំណេញ/(ខាត) ក្រោយបង់ពន្ធ**

កសស ស្ថិតនៅក្រោមច្បាប់ នៃក្រុមហ៊ុនពាណិជ្ជកម្ម ។ ហេតុដូច្នេះ ក្នុងវិស័យពន្ធដារ និងអាករ, កសស មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ក្នុងអត្រា ២០% ។

បន្ទាប់ពីចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ កសស ទទួលបានការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រចំនួនបីឆ្នាំ (ឆ្នាំ២០១៧ ដល់ ឆ្នាំ២០១៩) ។ ដូចនេះ ចាប់តាំងពីឆ្នាំ២០២០ កសស បាន បំពេញកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ក្នុងអត្រា ២០% ។

**តារាងចំណេញ/(ខាត) ក្រោយបង់ពន្ធ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ និងត្រីមាសទី២ ឆ្នាំ២០២៥**

| បរិយាយ                                              | ត្រីមាសទី២<br>ឆ្នាំ២០២៦ | ត្រីមាសទី២<br>ឆ្នាំ២០២៥ | បំរែបំរួល         |                |
|-----------------------------------------------------|-------------------------|-------------------------|-------------------|----------------|
|                                                     | ពាន់រៀល                 | ពាន់រៀល                 | ពាន់រៀល           | ភាគរយ          |
| ចំណេញមុនបង់ពន្ធ (ក)                                 | ៧១.១២៥.៧៧៤              | ២៨.៩០៥.៨៣៤              | ៤២.២១៩.៩៤០        | ១៤៦,០៦%        |
| ចំណាយពន្ធលើប្រាក់ចំណូល(ខ)                           | (១៤.៧០៤.០៩០)            | (១១.១៥៥.០៣០)            | ៣.៥៤៩.០៦០         | ៣១,៨២%         |
| <b>ចំណេញក្នុងការិយបរិច្ឆេទ</b>                      | <b>៥៦.៤២១.៦៨៤</b>       | <b>១៧.៧៥០.៨០៤</b>       | <b>៣៨.៦៧០.៨៨០</b> | <b>២១៧,៨៥%</b> |
| ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ឡើងវិញ | -                       | -                       | -                 | -              |
| លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិក                       | ៥៦.៤២១.៦៨៤              | ១៧.៧៥០.៨០៤              | ៣៨.៦៧០.៨៨០        | ២១៧,៨៥%        |
| <b>អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណូល (ខ)/(ក)</b>    | <b>២០,៦៧%</b>           | <b>៣៨,៥៩%</b>           |                   |                |

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ចំណេញក្នុងការិយបរិច្ឆេទ មានចំនួន ៥៦.៤២១.៦៨៤.០០០ រៀល កើនឡើង ៣៨.៦៧០.៨៨០.០០០ រៀល ស្មើនឹង ២១៧,៨៥% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៥ គឺបណ្តាលមកពីការកើនឡើងនៃចំណូល និងចំណេញពីអត្រាប្តូរប្រាក់យ៉េន (មិនទាន់សម្រេច) ។

បើសង្កេតទៅលើអត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណូល ថយចុះពី ៣៨,៥៩% ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ មក ២០,៦៧% ក្នុងត្រីមាសទី២ ឆ្នាំ២០២៦ គឺដោយសារការកើនឡើង នៃចំណាយពន្ធលើប្រាក់ចំណូល ស្របពេលដែលចំណូលកើនឡើង ។

**៦- ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ**

កត្តាមួយចំនួនអាចមានឥទ្ធិពលលើស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុរបស់ កសស ដូចជា៖

- **កម្រិតនៃការជួញដូរក្នុងតំបន់ និងពិភពលោក ៖** ដោយសារតែប្រភពចំណូលចម្បងរបស់ កសស បានមកពីចរាចរណ៍ទំនិញឆ្លងកាត់ធ្វើពាណិជ្ជកម្មជាអន្តរជាតិ ដូចនេះកត្តានានាដែលប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ នោះនឹងមានឥទ្ធិពលទៅលើអាជីវកម្មរបស់ កសស ។ កត្តាទាំងនោះមានដូចជាស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ស្ថេរភាពសង្គម បញ្ហាសន្តិសុខ ឬកិច្ចសហប្រតិបត្តិការនាវាចរតាមសមុទ្រ ។ យោងតាមមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនក្នុងអត្រាប្រមាណ ៣,១% សម្រាប់ឆ្នាំ២០២៦ ចំណែកសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនប្រមាណ ៤,៥% យោងតាម ASIAN DEVELOPMENT BANK (ADB) ។ គួរលេខនេះបានបង្ហាញថាស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ និងរឹងមាំ ដែលជាកត្តាវិជ្ជមានសម្រាប់អាជីវកម្មកំពង់ផែ ។
- **សមត្ថភាព និងប្រសិទ្ធភាពប្រតិបត្តិការរបស់ កសស ៖** បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ ជាមួយនឹងការបំពាក់មធ្យោបាយលើកដាក់កុងតឺន័រ ការបូមស្ដារចំណតផែទាំង៣ និងពង្រីកបន្ថែមផ្ទៃទីលាន នាំឱ្យសមត្ថភាពផែសរុបស្មើនឹង ១.០០០.០០០ TEUs ក្នុងមួយឆ្នាំ។ កត្តានេះ ធ្វើឱ្យកើនឡើងសមត្ថភាពផែ ផលិតភាពប្រតិបត្តិការ និងប្រសិទ្ធភាពនៃការលើកដាក់ សម្រាប់បំពេញតម្រូវការរបស់អតិថិជន និងកំណើនបរិមាណកុងតឺន័រឆ្លងកាត់ កសស ។
- **ស្ថានភាពបណ្តាញដឹកជញ្ជូនក្នុងស្រុក ៖** កសស ត្រូវបានតភ្ជាប់ជាមួយនឹងបណ្តាញដឹកជញ្ជូនក្នុងប្រទេស គួយដឹង ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងផ្លូវល្បឿនលឿន ដែលតភ្ជាប់ កសស ទៅកាន់ផ្ទៃក្នុងប្រទេសដោយល្អ។ ចំណែកឯការដឹកជញ្ជូនតាមផ្លូវដែកបច្ចុប្បន្ន ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Royal Railway បានធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវដែកមានចំនួនពី ៦ដើង ទៅ ៧ដើង ក្នុងមួយសប្តាហ៍ ដើម្បីនាំទំនិញចេញ-ចូល ហើយការដឹកជញ្ជូនតាមផ្លូវដែកនេះ ក៏ប្រព្រឹត្តទៅដោយល្អតាមធម្មតាមិនមានបញ្ហាធ្វើឱ្យខកខានដំណើរនោះទេ ។
- **កិច្ចសហការរវាង កសស ជាមួយកំពង់ផែនានា ៖** កសស មានកិច្ចសហការជាមួយកំពង់ផែនានា និងភាគហ៊ុនិកសក្តានុពលជប៉ុន ដើម្បីសម្រួលការនាំទំនិញចេញ-ចូលទៅកាន់ទីផ្សារពិភពលោក ។
- **ការរំលស់ ៖** ដោយអាជីវកម្ម (សេវាកម្ម) កសស មានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធច្រើន ចំណាយលើរំលស់លើហេដ្ឋារចនាសម្ព័ន្ធដែដូចជា ចំណតផែ គ្រឿងចក្រ អគារ មានទំហំធំដែលអាចប៉ះពាល់ដល់អាជីវកម្មរបស់ កសស ។ ដូចនេះ កសស ចាំបាច់ត្រូវត្រួតពិនិត្យលើគោលនយោបាយរំលស់ ឱ្យបានសមស្រប និងធ្វើការកែតម្រូវតាមការចាំបាច់នៅរៀងរាល់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ។ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ នេះ ពុំមានការកែសម្រួល ឬការស្នើឱ្យមានការកែសម្រួលគោលនយោបាយរំលស់នេះពីសវនករឯករាជ្យឡើយ ។

**ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ**

**១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់**

សកម្មភាពអាជីវកម្មរបស់ កសស មានទំនាក់ទំនងដោយផ្ទាល់ជាមួយសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចសាកលលោក ។ ជាពិសេសនៅពេលសេដ្ឋកិច្ចជាតិ មានបម្រែបម្រួលនឹងមានឥទ្ធិពលដោយផ្ទាល់ទៅលើអាជីវកម្ម សេវាកម្មកំពង់ផែ ពោលគឺនៅពេលសេដ្ឋកិច្ចជាតិកើនឡើងនាំឱ្យអាជីវកម្ម សេវាកម្ម កំពង់ផែក៏កើនឡើងស្របនឹងនេះផលចំណូលរបស់ កសស ក៏មានកំណើនដូចគ្នា ផ្ទុយទៅវិញ បើសេដ្ឋកិច្ចជាតិថយចុះនឹងមានផលអវិជ្ជមានទៅលើផលចំណូល កសស ផងដែរ ។ យោងតាម ASIAN DEVELOPMENT BANK (ADB) សេដ្ឋកិច្ច

កម្ពុជានឹងមានកំណើនក្នុងអត្រាជីវិតទុកប្រមាណ ៤,៥% ចំណែកសេដ្ឋកិច្ចពិភពលោកនឹងមានកំណើនក្នុងអត្រាប្រមាណ ៣,១% (IMF) សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ នេះ ។ ទោះយ៉ាងណាក៏ដោយ កសស អាចមានកត្តាផលប៉ះពាល់ទៅដល់តម្រូវការ និងការផ្គត់ផ្គង់ ដោយសារស្ថានភាពសង្គ្រាម និងវិបត្តិជាសកល ជាពិសេសស្ថានភាពជម្លោះនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង ។

**២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម**

ប្រេងឥន្ធនៈ ជាវត្ថុធាតុដើមចម្បងបំផុតក្នុងការបម្រើសេវាកម្មកំពង់ផែ ដោយជាតម្រូវការសំខាន់សម្រាប់ប្រតិបត្តិការគ្រឿងចក្រ ។ យ៉ាងណាមិញ កសស នៅតែរក្សាតម្លៃសេវារបស់ខ្លួន ទោះបីជាតម្លៃប្រេងឥន្ធនៈមានការកើនឡើង ឬថយចុះក៏ដោយ ។ ហេតុដូច្នេះនេះ កសស បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាឱ្យបាននូវតម្លៃរបស់វត្ថុធាតុដើមទាំងនេះមានភាពសមស្រប និងប្រកួតប្រជែងក្នុងតម្លៃទីផ្សារ ។

**៣- ការវិភាគលើពន្ធ**

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ ហេតុដូច្នេះនេះ កសស មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន ។ កសស ត្រូវបង់ពន្ធអាករទៅតាមរបបស្វ័យប្រកាស និងជាសហគ្រាសជាប់ពន្ធធំ ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ។ ចំពោះពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០២០ កសស បានបំពេញកាតព្វកិច្ចបង់ពន្ធក្នុងអត្រា ២០% វិញក្រោយពីទទួលបានការលើកទឹកចិត្តក្នុងវិស័យមូលបត្ររយៈពេលបីឆ្នាំកន្លងមក ចំណែកពន្ធផ្សេងៗ កសស បានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា ។

**គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល**

ចំណូលសំខាន់ៗរបស់ កសស ដែលរួមមាន ចំណូលលើកដាក់ ផ្ទេរ-ផ្ទុក និងចំណូលពីសេវាកម្មផែ បានរួមចំណែកប្រមាណ ៩៨% នៃចំណូលសរុប របស់ កសស នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ។ កត្តាចម្បង ដែលបានជម្រុញឱ្យមានការកើនឡើងនៃប្រាក់ចំណូល គឺកំណើននៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែ ។ ការលូតលាស់ក្នុងវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យសំណង់ និងវិស័យឧស្សាហកម្ម គឺបានឆ្លុះបញ្ចាំងនូវស្ថានភាពសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ហើយស្របនឹងនេះក៏មានឥទ្ធិពលជាផលវិជ្ជមានលើអាជីវកម្ម សេវាកម្ម និងផលចំណូលរបស់ កសស ផងដែរ ។

**ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity)**

**១- ផលប៉ះពាល់ពីអត្រាប្តូរប្រាក់**

កសស បានទទួលប្រាក់កម្ចីបន្តតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពី JICA និង JBIC ដោយតម្រូវឱ្យសងប្រាក់ដើម និងការប្រាក់ ជាប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារអាមេរិក នៅពេលដែលរូបិយវត្ថុមុខងាររបស់ កសស គឺជាប្រាក់រៀល ។ ដូចនេះ បម្រែបម្រួលអត្រាប្តូរប្រាក់រៀលធៀបទៅនឹងប្រាក់ដុល្លារអាមេរិក ប្រាក់រៀលធៀបទៅនឹងប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារធៀបទៅនឹងប្រាក់យ៉េនជប៉ុន មានផលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ កសស ។

**២- ផលប៉ះពាល់ពីអត្រាការប្រាក់**

បច្ចុប្បន្ន កសស មិនមានកម្ចីណាដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ ។ កសស បានទទួលប្រាក់កម្ចីពីរដ្ឋាភិបាលជប៉ុន ( JICA និង JBIC ) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់ចាប់ពី ២,៦៥% ដល់ ៣,៧០% ។ ដូចនេះ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ មិនមានផលប៉ះពាល់ពីបម្រែបម្រួលអត្រាការប្រាក់ទេ។

**៣- ផលប៉ះពាល់ពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈ**

ការប្រែប្រួល នៃតម្លៃប្រេងឥន្ធនៈ នឹងមានផលប៉ះពាល់ទៅដល់លទ្ធផលប្រាក់ចំណេញរបស់ កសស ដោយប្រតិបត្តិការអាជីវកម្មកំពង់ផែ បានប្រើប្រាស់គ្រឿងចក្រលើកដាក់ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងឥន្ធនៈ ។ ដូចនេះ កសស បន្តពង្រឹងប្រសិទ្ធភាពលើកដាក់ និងគ្រប់គ្រងទីលានកុងតឺន័រ ព្រមទាំងការតបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ និងលើកកម្ពស់គុណភាពសេវាកម្ម ។

**១- ផលប៉ះពាល់ នៃអតិផរណា**

កសស បានរក្សានូវតម្លៃសេវាកម្មរបស់ខ្លួនថេរ ដោយមិនធ្វើការប្រែប្រួល ឬកែសម្រួលទៅតាមការប្រែប្រួលនៃអតិផរណាឡើយ ហើយនៅតែរក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុបានយ៉ាងប្រសើរ ។

**២- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល**

គោលនយោបាយ សេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាលមានឥទ្ធិពលយ៉ាងខ្លាំងលើអាជីវកម្មរបស់ កសស ដោយសារគោលនយោបាយនេះមានទិសដៅគាំទ្រ និងលើកស្ទួយវិស័យពាណិជ្ជកម្មអន្តរជាតិ ដែលផ្តល់ផលវិជ្ជមានដល់អាជីវកម្មរបស់ កសស ។ គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលរួមមាន៖

- គោលនយោបាយលើកស្ទួយវិស័យឧស្សាហកម្ម៖ រាជរដ្ឋាភិបាលបានរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ។
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវទឹក៖ រាជរដ្ឋាភិបាលកម្ពុជាមានទស្សនៈវិស័យ និងឆន្ទៈមោះមុតក្នុងការសាងសង់ព្រែកដឹកហូរឈាស ពង្រីកការដឹកជញ្ជូនឡើងវិញតាមផ្លូវទឹក ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់ប្រទេសកម្ពុជា ។
- គោលនយោបាយជម្រុញការដឹកជញ្ជូន តាមផ្លូវលឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ធ្វើឱ្យចំណេញពេលវេលា និងការចំណាយផ្សេងៗ ។
- គោលនយោបាយជម្រុញការនាំចេញអង្ករ និងផលិតផលកសិ-ឧស្សាហកម្ម ទៅទីផ្សារក្រៅប្រទេសកំពុងផ្តល់ផលវិជ្ជមានដល់ កសស ។
- គោលនយោបាយលើកស្ទួយពាណិជ្ជកម្មអន្តរជាតិ ដោយខិតខំកាត់បន្ថយឧបសគ្គនានា ចំពោះការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសជាដៃគូក្នុងសាកលលោក ។
- រាជរដ្ឋាភិបាលតាមរយៈធនាគារជាតិ បានអនុវត្តគោលនយោបាយរូបិយវត្ថុ តាមរយៈយន្តការទីផ្សារប្តូរប្រាក់សេរី តែស្ថិតនៅក្រោមអន្តរាគមន៍ ដើម្បីរក្សាស្ថេរភាពរូបិយប័ណ្ណជាតិ ហើយលំនឹងរូបិយវត្ថុនេះបានរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលបានកសាងទំនុកចិត្តចំពោះវិនិយោគិន និងជម្រុញការធ្វើអាជីវកម្មវិស័យឯកជន ។
- ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដល់សហគ្រាសបោះផ្សាយលក់មូលបត្រនៅកម្ពុជា បាននឹងកំពុងជម្រុញឱ្យសហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជន ចូលទីផ្សារមូលបត្រកាន់តែច្រើន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

## ផ្នែកទី៥

### ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ ការពារវិនិយោគិន

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ នេះ កសស មានព័ត៌មានចាំបាច់សម្រាប់ការពារវិនិយោគិនដូចខាងក្រោម៖

- រដ្ឋាភិបាលជប៉ុន បានបញ្ជូនក្រុមបេសកកម្ម JICA ដើម្បីសិក្សាផែនការលំអិត នៃគម្រោងការរៀបចំផែនការមេ (Master Plan) សម្រាប់អនាគត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដល់ឆ្នាំ២០៥០ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទិក ដែលមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់អនុតំបន់ទន្លេមេគង្គ និងលើសពីនេះទៀត ជាទស្សនវិស័យដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ **ហ៊ុន សែន** និង សម្តេចមហាបវរធិបតី **ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រដោយរដ្ឋាភិបាលជប៉ុន និងរហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៦ នេះ ក្រុមជំនាញការ JICA Expert Team បានបញ្ចប់ការងារសិក្សាអង្កេតផ្នែកធរណីសាស្ត្រ (Geotechnical Survey) និងសិក្សាវាស់ស្ទង់ជម្រៅបាតសមុទ្រដោយរលកសំលេង (Seismic Survey) ។

**ហត្ថលេខាអភិបាលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ**

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦  
បានអាន និងឯកភាព



ហត្ថលេខា

**លូ គីមឈន់**

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា  
ទទួលបន្ទុកជាប្រធានអគ្គនាយក

# ឧបសម្ព័ន្ធ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល  
(មិនបានធ្វើសវនកម្ម)

សម្រាប់ដំណាច់ការិយបរិច្ឆេទ បីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

**កំពង់ផែស្វយ័តក្រុងព្រះសីហនុ**

**ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម)  
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**កំពង់ផែស្វយ័តក្រុងព្រះសីហនុ**

**ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល (មិនបានធ្វើសវនកម្ម)  
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

| <b>មាតិកា</b>                                                   | <b>ទំព័រ</b> |
|-----------------------------------------------------------------|--------------|
| របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល | ១ - ២        |
| ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ៖                             |              |
| របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល                     | ៣            |
| របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល         | ៤            |
| របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល                        | ៥            |
| របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល                         | ៦            |
| កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល                   | ៧ - ៣៤       |



## **របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល**

ជូនភាគទុនិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ

### **សេចក្តីផ្តើម**

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា ‘កសស’) ដែលមានស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ និងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រួមទាំងនឹងរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ ប្រាំមួយខែ ព្រមទាំងកំណត់សម្គាល់សង្ខេប ចំពោះព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺបញ្ចេញសេចក្តីសន្និដ្ឋានចំពោះព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ដោយផ្អែកទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ។

### **វិសាលភាពនៃការត្រួតពិនិត្យ**

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិនៃកម្ពុជាសម្រាប់ការត្រួតពិនិត្យលេខ២៤១០ ស្តីពី ‘ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់អង្គភាព’។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល រួមមានការចោទជាសំណួរជាពិសេសទៅកាន់បុគ្គលិកទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗ។ វិសាលភាពនៃការត្រួតពិនិត្យមានទំហំតូចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម អន្តរជាតិនៃកម្ពុជា ដូចនេះការត្រួតពិនិត្យ មិនអាចឱ្យយើងខ្ញុំអះអាងបានថា យើងខ្ញុំបានរកឃើញនូវបញ្ហាជាសារវន្តទាំងអស់ដូចការធ្វើសវនកម្មទេ។ អាស្រ័យហេតុនេះ យើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មទេ។

PricewaterhouseCoopers (Cambodia) Ltd.  
P.O. Box 1147, 58C Sihanouk Blvd, Sangkat Tonle Bassac,  
Khan Chamkarmon, Phnom Penh 120101  
T: +855 (0)23/69 860 606

### សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយ ដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានភ្ជាប់មកជាមួយ មិនបានរៀបចំឡើងនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល នោះទេ។

ជ. ក្រុមហ៊ុន ប្រាយីតធីរហាវខូអើស៍ (ខេមបូឌា)



ឡាន ហ៊ី

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

# កំណត់ត្រាស្នើសុំប្រកាសសីហនុ

## របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

|                                                           | កំណត់<br>សម្គាល់ | ៣០ មិថុនា ២០២៦<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>ពាន់រៀល<br>(បានធ្វើសវនកម្ម) |
|-----------------------------------------------------------|------------------|----------------------------------------------------------------------------|---------------------------------------------|
| <b>ទ្រព្យសកម្ម</b>                                        |                  |                                                                            |                                             |
| <b>ទ្រព្យសកម្មរយៈពេលវែង</b>                               |                  |                                                                            |                                             |
| ទ្រព្យសម្បត្តិ និងបរិក្ខារ                                | ៦                | ១.៨១២.០២៨.៦៩៩                                                              | ១.៥៦៥.៤៥៦.៥៥៨                               |
| ទ្រព្យសម្បត្តិវិនិយោគ                                     | ៧                | ២៧៨.១៥៦.៦៨៥                                                                | ២៧៣.២១៥.៦២០                                 |
| ទ្រព្យសកម្មអរូបី                                          | ៨                | ១.០៤៣.៦១២                                                                  | ៩០៧.៩៤៥                                     |
| ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ                      | ៩                | ១៥.៦៣៣.១៥០                                                                 | ១០.៤១២.២០០                                  |
|                                                           |                  | <b>២.១០៦.៨៦២.១៨៦</b>                                                       | <b>១.៨៥៩.៩៩៤.៣២៣</b>                        |
| <b>ទ្រព្យសកម្មរយៈពេលខ្លី</b>                              |                  |                                                                            |                                             |
| សន្និធិ                                                   | ១០               | ៤៦.០៨៨.៥១៦                                                                 | ៤១.៨៩៨.១៣១                                  |
| គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ               | ១១               | ២៣៨.៧៤៤.២៧០                                                                | ២០២.៩៥៤.១១០                                 |
| ប្រាក់បញ្ញើនៅធនាគារ                                       | ១២               | ៩៤.៤៧៨.៤៣៥                                                                 | ៩២.២៧៥.៣៣៤                                  |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល                             | ១៣               | ៤១.៧៦៩.៩៥៣                                                                 | ១០២.១៥២.៤៨៣                                 |
|                                                           |                  | <b>៤២១.០៨១.១៧៤</b>                                                         | <b>៤៣៩.២៨០.០៥៨</b>                          |
| <b>ទ្រព្យសកម្មសរុប</b>                                    |                  | <b>២.៥២៧.៩៤៣.៣៦០</b>                                                       | <b>២.២៩៩.២៧៤.៣៨១</b>                        |
| <b>មូលធន និងបំណុល</b>                                     |                  |                                                                            |                                             |
| <b>មូលធន</b>                                              |                  |                                                                            |                                             |
| ដើមទុន និងបុព្វលាភភាគហ៊ុន                                 | ១៤               | ៥១៨.០១៨.០៦៣                                                                | ៥១៨.០១៨.០៦៣                                 |
| ទុនបម្រុងផ្សេងៗ                                           | ១៥               | ៩១.៥៧៣.៩០០                                                                 | ៧៨.៣៧៦.០០៦                                  |
| ចំណេញរក្សាទុក                                             |                  | ៧១៦.៥៤៧.៧៤៤                                                                | ៦៣២.៦០៧.២៣៦                                 |
| <b>មូលធនសរុប</b>                                          |                  | <b>១.៣២៦.១៣៩.៧០៧</b>                                                       | <b>១.២២៩.០០១.៣០៥</b>                        |
| <b>បំណុល</b>                                              |                  |                                                                            |                                             |
| <b>បំណុលរយៈពេលវែង</b>                                     |                  |                                                                            |                                             |
| ប្រាក់កម្ចី                                               | ១៦               | ៧៧៨.៤៩៥.៣៩២                                                                | ៦៣៦.១២៩.៩១៤                                 |
| ប្រាក់តម្កល់ដែលអាចបង្វិលសងពីភតិកៈ                         |                  | ១.០០៦.៥០០                                                                  | ១.០០៣.២៥០                                   |
| ប្រាក់រក្សាទុកត្រូវបង់                                    |                  | ២០.២៨៧.១៥១                                                                 | ២៧.៩៥០.៣៣៩                                  |
| កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍                       | ១៧               | ៩៤.១៩៣.០៣៩                                                                 | ៩២.៧៩២.៦៧០                                  |
| កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ                |                  | ១.០៥៨.១៧០                                                                  | ៩៩៥.៣៤០                                     |
| ចំណូលពន្យារ                                               | ១៨               | ១៤.៤៧៨.២៧៦                                                                 | ១៤.៨៧២.៥៧៥                                  |
| សម្បទានពីរាជរដ្ឋាភិបាល                                    | ១៩               | ៣៩.០៧៤.៣៧៩                                                                 | ៤០.៦៨១.៨៤៤                                  |
| បំណុលពន្ធពន្យារ                                           |                  | ៤៧.១៤១.៤៩៦                                                                 | ៤៦.១៦៣.៣៨៥                                  |
|                                                           |                  | <b>៩៩៥.៧៣៤.៤០៣</b>                                                         | <b>៨៦០.៥៨៩.៣១៧</b>                          |
| <b>បំណុលរយៈពេលខ្លី</b>                                    |                  |                                                                            |                                             |
| គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ | ២០               | ១១៣.៣៨០.៤៧៧                                                                | ១២៧.៤៨០.៨១៦                                 |
| ភាគលាភត្រូវបង់                                            | ២១               | ១៧.៣៨៨.៥៩៤                                                                 | -                                           |
| ប្រាក់កម្ចី                                               | ១៦               | ៤០.៧៩៩.១៩៩                                                                 | ២៧.២៥៨.៩៨៥                                  |
| កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍                       | ១៧               | ៦.០០៣.២៩៩                                                                  | ៦.០៦១.១៥៦                                   |
| កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ                |                  | ៥៤.១០៥                                                                     | ១១៨.០៥៥                                     |
| ចំណូលពន្យារ                                               | ១៨               | ១.៥៨៣.៧៤៧                                                                  | ១.៦៨៧.៥១២                                   |
| សម្បទានពីរាជរដ្ឋាភិបាល                                    | ១៩               | ៣.២១៤.៩៣០                                                                  | ៣.២១៤.៩៣០                                   |
| បំណុលពន្ធលើប្រាក់ចំណូល                                    |                  | ២៣.៦៤៤.៨៥៩                                                                 | ៣៧.៨៦៦.៣០៥                                  |
|                                                           |                  | <b>២០៦.០៦៩.២១០</b>                                                         | <b>២០៣.៦៨៧.៧៥៩</b>                          |
| <b>បំណុលសរុប</b>                                          |                  | <b>១.២០១.៨០៣.៦១៣</b>                                                       | <b>១.០៦៦.២៧៧.០៧៦</b>                        |
| <b>មូលធន និងបំណុលសរុប</b>                                 |                  | <b>២.៥២៧.៩៤៣.៣៦០</b>                                                       | <b>២.២៩៩.២៧៤.៣៨១</b>                        |

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

# កំពង់ផែស្វយ័តក្រុងព្រះសីហនុ

## របាយការណ៍ចំណេញ-ខាត និងលទ្ធផលសេដ្ឋកិច្ចសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

|                                                                                    | កំណត់<br>សម្គាល់ | ដំណាច់ការិយបរិច្ឆេទបីខែ                       |                                               | ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ                 |                                               |
|------------------------------------------------------------------------------------|------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|
|                                                                                    |                  | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                |
|                                                                                    |                  | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       |
|                                                                                    |                  | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) |
| <b>ចំណូល</b>                                                                       |                  |                                               |                                               |                                               |                                               |
| ចំណូលពីកិច្ចសន្យាជាមួយអតិថិជន                                                      | ២២               | ១៩៩.២៣៣.១៨៦                                   | ១៤៣.៦៨៧.៨៨០                                   | ៣៧២.១៣៦.៨៩៥                                   | ២៥៦.៥៥៦.៩៦៦                                   |
| ចំណូលពីការជួល                                                                      | ៧                | ៦៣២.១០១                                       | ២.៨២៩.៤៣៤                                     | ១.២៦៨.៧៨០                                     | ៣.៩៣៨.១៨១                                     |
| ចំណូលពីសម្បទាន                                                                     | ១៩               | ៨០៣.៧៣៣                                       | ៨០៣.៧៣៣                                       | ១.៦០៧.៤៦៥                                     | ១.៦០៧.៤៦៥                                     |
|                                                                                    |                  | ២០០.៦៦៩.០២០                                   | ១៤៧.២២១.០៤៧                                   | ៣៧៥.០១៣.១៤០                                   | ២៦២.១០២.៦១២                                   |
| <b>ចំណាយ</b>                                                                       |                  |                                               |                                               |                                               |                                               |
| ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និង<br>ចំណាយពាក់ព័ន្ធ                                | ២៣               | (៥៧.២៤៩.០២០)                                  | (៤៤.៦៣៣.៣១១)                                  | (១០១.៧៤៥.៤៩១)                                 | (៧៨.២៤២.៦៦២)                                  |
| ចំណាយសម្ភារៈរឹង                                                                    | ២៤               | (៤៧.៥៥៥.២២៨)                                  | (២៩.៣៣៩.២៨៨)                                  | (៨៧.៤៧៥.៦៨៦)                                  | (៥៦.៩៩២.៦៩២)                                  |
| ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យ<br>សម្បត្តិវិនិយោគ និងទ្រព្យសកម្មអរូបី | ២៥               | (១៧.៥៧០.៣១២)                                  | (១៥.៧៣២.១៧៩)                                  | (៣៤.៨៤៣.២៤១)                                  | (៣៣.៣១៧.៦៦៨)                                  |
| ចំណាយជួសជុល និងថែទាំ                                                               |                  | (៥៣៩.១១៤)                                     | (៣៧៣.៣២៦)                                     | (១.៤០១.៥៦៣)                                   | (៧០៧.១០៣)                                     |
| ចំណាយផ្សេងៗ                                                                        |                  | (១០.៦៤៦.៧៦៨)                                  | (៩.៤៨៧.០០១)                                   | (២២.២៧៤.៦៧០)                                  | (១៦.៦១៤.៧០៤)                                  |
| ចំណេញ/(ខាត) ផ្សេងៗ – សុទ្ធ                                                         |                  | ១.០៩០.៦៦៣                                     | (២.៤៦៣.៧២២)                                   | ២.៧៦៥.៦២១                                     | (១.៣៦៣.៨៩៤)                                   |
|                                                                                    |                  | (១៣២.៤៦៩.៧៧៩)                                 | (១០២.០២៨.៨២៧)                                 | (២៤៤.៩៧៧.០៣០)                                 | (១៨៧.២៣៨.៧២៣)                                 |
| ចំណេញប្រតិបត្តិការ                                                                 |                  | ៦៨.១៩៩.២៤១                                    | ៤៥.២៩២.២២០                                    | ១៣០.០៣៦.១១០                                   | ៧៤.៨៦៣.៨៨៩                                    |
| ចំណូលហិរញ្ញវត្ថុ                                                                   |                  | ៥.០៨៧.១៥៨                                     | ១.៣៦៨.៨៣១                                     | ២០.៦០៤.២០១                                    | ២.៩៩៩.៧៧៤                                     |
| ចំណាយហិរញ្ញវត្ថុ                                                                   |                  | (២.១៦០.៦២៥)                                   | (១៧.៧៥៥.២១៧)                                  | (៤.១១៤.៩០១)                                   | (៣៥.០៨៧.០៥៩)                                  |
| ចំណូល/(ចំណាយ)ហិរញ្ញវត្ថុ- សុទ្ធ                                                    | ២៦               | ២.៩២៦.៥៣៣                                     | (១៦.៣៨៦.៣៨៦)                                  | ១៦.៤៨៩.៣០០                                    | (៣២.០៨៧.២៨៥)                                  |
| <b>ចំណេញមុនពន្ធលើប្រាក់ចំណូល</b>                                                   |                  | ៧៦.១២៥.៧៧៤                                    | ២៨.៩០៥.៨៣៤                                    | ១៤៦.៥២៥.៤១១                                   | ៤២.៧៧៦.៦០៤                                    |
| ចំណាយពន្ធលើប្រាក់ចំណូល                                                             | ២៧               | (១៤.៧០៤.០៩០)                                  | (១១.១៥៥.០៣០)                                  | (២៧.៩៩៤.៤១៤)                                  | (១៤.៥១៧.៩៣៦)                                  |
| <b>ចំណេញក្នុងការិយបរិច្ឆេទ</b>                                                     |                  | ៥៦.៤២១.៦៨៤                                    | ១៧.៧៥០.៨០៤                                    | ១១៨.៥៣១.០០០                                   | ២៨.២៥៨.៦៦៨                                    |
| <b>ចំណេញរបស់ភាគទុនិក</b>                                                           |                  | ៥៦.៤២១.៦៨៤                                    | ១៧.៧៥០.៨០៤                                    | ១១៨.៥៣១.០០០                                   | ២៨.២៥៨.៦៦៨                                    |
| <b>លទ្ធផលសេដ្ឋកិច្ចរបស់ភាគទុនិក</b>                                                |                  | ៥៦.៤២១.៦៨៤                                    | ១៧.៧៥០.៨០៤                                    | ១១៨.៥៣១.០០០                                   | ២៨.២៥៨.៦៦៨                                    |
| ចំណេញក្នុងមួយភាគហ៊ុនរបស់ភាគទុនិករបស់ កសស សម្រាប់ការិយបរិច្ឆេទនេះមានដូចខាងក្រោម៖    |                  |                                               |                                               |                                               |                                               |
| ចំណេញក្នុងមួយភាគហ៊ុនគោល/ថយចុះ<br>(រៀល)                                             | ២៨               | ៦៥៧.៨១                                        | ២០៦.៩៥                                        | ១.៣៨១.៨៩                                      | ៣២៩.៤៦                                        |

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

# កំណត់ផែស្វយ័តក្រុមព្រះសីហនុ

## របាយការណ៍បម្រែបម្រួលមូលធនសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

|                                                                                                             | ដែលជាបេសកកម្ម                           |                            |                          |                 |
|-------------------------------------------------------------------------------------------------------------|-----------------------------------------|----------------------------|--------------------------|-----------------|
|                                                                                                             | ដើមទុន និង<br>មុព្វធនភាគហ៊ុន<br>កាន់រៀង | ទុនបម្រុងផ្សេងៗ<br>កាន់រៀង | ចំណេញរក្សាទុក<br>កាន់រៀង | សរុប<br>កាន់រៀង |
| ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា<br>ឆ្នាំ២០២៥ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើ<br>សវនកម្ម) |                                         |                            |                          |                 |
| <b>គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥</b>                                                                    | ៥១៨.០១៨.០៦៣                             | ៦១.៧០២.៦៤៤                 | ៤៩០.១៨១.០៦៩              | ១.០៦៩.៩០១.៧៧៦   |
| ចំណេញក្នុងការិយបរិច្ឆេទ                                                                                     | -                                       | -                          | ២៨.២៥៨.៦៦៨               | ២៨.២៥៨.៦៦៨      |
| លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ                                                                          | -                                       | -                          | ២៨.២៥៨.៦៦៨               | ២៨.២៥៨.៦៦៨      |
| ផ្ទេរទៅទុនបម្រុង                                                                                            | -                                       | ១២.៦៧៣.៣៦១                 | (១២.៦៧៣.៣៦១)             | -               |
| ការបែងចែកភាគលាភ                                                                                             | -                                       | -                          | (១៦.៨៧៩.៤១៥)             | (១៦.៨៧៩.៤១៥)    |
| <b>សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥</b><br>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)                   | ៥១៨.០១៨.០៦៣                             | ៧៤.៣៧៦.០០៥                 | ៤៨៨.៨៨៦.៩៦១              | ១.០៨១.២៨១.០២៩   |
| ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា<br>ឆ្នាំ២០២៦ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើ<br>សវនកម្ម) |                                         |                            |                          |                 |
| <b>គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦</b>                                                                    | ៥១៨.០១៨.០៦៣                             | ៧៤.៣៧៦.០០៦                 | ៦៣២.៦០៧.២៣៦              | ១.២២៥.០០១.៣០៥   |
| ចំណេញក្នុងការិយបរិច្ឆេទ                                                                                     | -                                       | -                          | ១១៨.៥២៦.៩៩៦              | ១១៨.៥២៦.៩៩៦     |
| លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ                                                                          | -                                       | -                          | ១១៨.៥២៦.៩៩៦              | ១១៨.៥២៦.៩៩៦     |
| ផ្ទេរទៅទុនបម្រុង                                                                                            | -                                       | ១៧.១៩៧.៨៩៤                 | (១៧.១៩៧.៨៩៤)             | -               |
| ការបែងចែកភាគលាភ                                                                                             | -                                       | -                          | (១៧.៣៨៨.៥៩៤)             | (១៧.៣៨៨.៥៩៤)    |
| <b>សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦</b><br>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)                   | ៥១៨.០១៨.០៦៣                             | ៩១.៥៧៣.៩០០                 | ៧១៦.៥៤៧.៧៤៨              | ១.៣២៦.១៣៩.៧០៧   |

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។

# កំណត់ត្រាសង្ខេបស្តីពីការងារ

## របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

|                                                                                | កំណត់<br>សម្គាល់ | ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ                 |                                               |
|--------------------------------------------------------------------------------|------------------|-----------------------------------------------|-----------------------------------------------|
|                                                                                |                  | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                |
|                                                                                |                  | ពាន់រៀល                                       | ពាន់រៀល                                       |
|                                                                                |                  | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ៖</b>                                 |                  |                                               |                                               |
| ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល                                                   |                  | ១៤៦.៥២១.៤១០                                   | ៤២.៧៧៦.៦០៤                                    |
| <i>និយ័តកម្ម៖</i>                                                              |                  |                                               |                                               |
| (ចំណូល)/ចំណាយហិរញ្ញវត្ថុ - សុទ្ធ                                               | ២៦               | (១៦.៤៨៥.៣០០)                                  | ៣២.០៨៧.២៨៥                                    |
| ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និងទ្រព្យសកម្មអរូបី | ២៥               | ៣៤.៨៤៣.២៤១                                    | ៣៣.៣១៧.៦៦៨                                    |
| ការលក់ចេញ                                                                      |                  | -                                             | ៧១២.២៧៥                                       |
| កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ                                     |                  | ៤.៦១៤.២០១                                     | ៣.៣៦៥.៩៥៩                                     |
| កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍                                            |                  | ៤.១៤៣.៤៦០                                     | ៤.០៦៦.៩៨៥                                     |
| ចំណូលសម្បទានពីរាជរដ្ឋាភិបាល                                                    | ១៩               | (១.៦០៧.៤៦៥)                                   | (១.៦០៧.៤៦៥)                                   |
| ប្រាក់រក្សាទុកត្រូវបង់                                                         |                  | ១១.៨៦១.៦៥៩                                    | -                                             |
| (កាត់ត្រាត្រឡប់មកវិញ)/សវិធានធនសម្រាប់ខាតបង់ឥណទានរំពឹងទុកលើប្រាក់បញ្ញើ          |                  |                                               |                                               |
| រយៈពេលខ្លីនៅធនាគារ                                                             |                  | (១.៤៨២.០៣៨)                                   | ១៥៤.៩៨០                                       |
| កាត់ត្រាត្រឡប់មកវិញនូវការថយចុះតម្លៃនៃគណនីអតិថិជន                               |                  |                                               |                                               |
| ពាណិជ្ជកម្ម                                                                    |                  | (៦៩.៦៦៩)                                      | (៥៧.៤២៦)                                      |
| បម្រែបម្រួលដើមទុនបង្វិល៖                                                       |                  |                                               |                                               |
| សន្និធិ                                                                        |                  | (៤.១៩០.៣៨៥)                                   | (៤៩៧.៨៨៣)                                     |
| គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ                                    |                  | (២.២៦៤.៣៨៨)                                   | (២៤.៥៤៩.០០២)                                  |
| គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ                      |                  | (១៧.០៦៩.៦៩៧)                                  | (១៧.៤៥០.៣២១)                                  |
| ចំណូលពន្យារ                                                                    |                  | (៤៩៨.០៦៤)                                     | (៧២១.៩៣២)                                     |
| លំហូរសាច់ប្រាក់ទទួលបានពីប្រតិបត្តិការ                                          |                  | ១៥៨.៣១៦.៩៦៥                                   | ៧១.៥៩៧.៧២៧                                    |
| កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍បានបង់                                      |                  | (២.៨០០.៩៤៨)                                   | (២.៩៩៦.៦៨៦)                                   |
| ពន្ធលើប្រាក់ចំណូលបានបង់                                                        |                  | (៤១.២៣៧.៧៤៨)                                  | (១៨.៨៦១.៨៤០)                                  |
| លំហូរសាច់ប្រាក់ចូលសុទ្ធពីសកម្មភាពប្រតិបត្តិការ                                 |                  | ១១៤.២៧៨.២៦៩                                   | ៤៩.៧៣៩.២០១                                    |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ៖</b>                                       |                  |                                               |                                               |
| ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ                                               | ៦                | (២៧៩.៧៧០.៥៦៣)                                 | (១២៤.១២០.៥៤៧)                                 |
| ការទិញទ្រព្យសម្បត្តិវិនិយោគ                                                    | ៧                | (៦.៨៣៧.៧១៩)                                   | (៥១.២២៦.៨៣៦)                                  |
| ការទិញទ្រព្យសកម្មអរូបី                                                         |                  | (២៨៩.៧២៨)                                     | (៧២.៤០០)                                      |
| ការដកប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី                                             |                  | -                                             | ៤.០០០.០០០                                     |
| ការវិនិយោគក្នុងក្រុមហ៊ុនប្រតិបត្តិការ                                          |                  | (៥.២១៤.៩៥០)                                   | (១០.៤១៨.២០០)                                  |
| បុរេប្រទានទៅភាគីពាក់ព័ន្ធ                                                      |                  | (៥២.៨៣៨.៣៦៣)                                  | -                                             |
| ការប្រាក់បានទទួល                                                               |                  | ១.១៧៤.២៤៦                                     | ២.៣៤៩.១២១                                     |
| លំហូរសាច់ប្រាក់ចេញសុទ្ធពីសកម្មភាពវិនិយោគ                                       |                  | (៣៤៣.៧៧៧.០៧៧)                                 | (១៧៩.៤៨៨.៩៦២)                                 |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន៖</b>                                  |                  |                                               |                                               |
| ការទូទាត់សងប្រាក់កម្ចី                                                         |                  | (១២.២៤៩.៩០២)                                  | (១២.៥៣៨.៣៩៤)                                  |
| ការទូទាត់សងឥណទានវិបាកប្រសិន                                                    |                  | -                                             | (២៦.០២៩.០០០)                                  |
| ការប្រាក់លើប្រាក់កម្ចីបានបង់                                                   |                  | (៥.៣២១.៥២៦)                                   | (៤.០៦៦.៦២៣)                                   |
| ការប្រាក់បានបង់នៃឥណទានវិបាកប្រសិន                                              |                  | -                                             | (២៩៦.៩៥៤)                                     |
| សាច់ប្រាក់ពីប្រាក់កម្ចី                                                        |                  | ១៨៦.៦៨៧.៧០៦                                   | ១០៦.៧៣២.៣៦៥                                   |
| សាច់ប្រាក់ពីឥណទានវិបាកប្រសិន                                                   |                  | -                                             | ៥២.៣២៧.៩៥៤                                    |
| លំហូរសាច់ប្រាក់ចូលសុទ្ធពីសកម្មភាពហិរញ្ញប្បទានសុទ្ធ                             |                  | ១៦៩.១១៦.២៧៨                                   | ១១៦.១២៩.៣៤៨                                   |
| <b>តំហូរសាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ</b>                      |                  |                                               |                                               |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ                                  |                  | (៦០.៣៨២.៥៣០)                                  | (១៣.៦២០.៤១៣)                                  |
|                                                                                |                  | ១០២.១៥២.៤៨៣                                   | ២៧.១៨៥.៨៦៧                                    |
| <b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ការិយបរិច្ឆេទ</b>                        |                  |                                               |                                               |
|                                                                                |                  | ៤១.៧៦៩.៩៥៣                                    | ១៣.៥៦៥.៤៥៤                                    |

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។

**កំពង់ផែស្វយ័តក្រុងព្រះសីហនុ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**១. ព័ត៌មានទូទៅ**

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា កសស) គឺជាសហគ្រាសសាធារណៈបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិ នៅទីផ្សារមូលបត្រកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានទីស្នាក់ការនៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

កសស គឺជានីតិអង្គភាពដែលមានលក្ខណៈស្វយ័តទាំងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងត្រូវបានបង្កើតឡើង ដោយអនុលោមទៅតាមអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ដែលបានផ្តល់ស្ថានភាពឱ្យ ក្រុមហ៊ុនជាស្ថាប័នស្វយ័តសាធារណៈ។

កសស បានចុះបញ្ជីពាណិជ្ជកម្មជាសហគ្រាសសាធារណៈរបស់រដ្ឋនៅក្រសួងពាណិជ្ជកម្ម និងទទួលបាន វិញ្ញាបនបត្រចុះបញ្ជីលេខ Co.៤៧៨៤ET/២០១៧ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ភាគហ៊ុនប្រភេទ គ របស់ កសស ត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា ផ.ម.ក) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះ កសស គឺជាកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅ និងជាកំពង់ផែពាណិជ្ជកម្មស្នូល នៅ ព្រះរាជាណាចក្រកម្ពុជា។ អនុលោមទៅតាមអនុក្រឹត្យ កសស មានបេសកកម្មផ្តល់សេវាកំពង់ផែសមុទ្រ និងសកម្មភាព ផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកំពង់ផែសមុទ្រ ដូចខាងក្រោម៖

- កណ្តាលការិយាល័យនាំចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា
- លើកដាក់ ផ្ទេរផ្ទុក និងដឹកជញ្ជូនទំនិញ
- ការងារថែរក្សា ស្តុកទំនិញ ឃ្លាំង-ទីលាន
- ការងារអភិវឌ្ឍ ស្តារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ កសស ដែលមានស្រាប់
- ទទួលខុសត្រូវ និងចាត់ចែងលើការងារការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់គ្រប់គ្រង និង
- គ្រប់គ្រងដីកន្តាប់ និងចាត់ចែងសកម្មភាពឱ្យមានប្រសិទ្ធភាព និងមានការរីកចម្រើន

កសស ក៏មានប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេស ជាភតិបត្តិក្រោមប្រតិបត្តិការជាភតិសន្យា។

ក្នុងឋានៈជាស្ថាប័នស្វយ័តសាធារណៈ កសស ទទួលបានអំណាច និងកាតព្វកិច្ចទាំងឡាយពីរាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញបេសកកម្មស្របតាមកម្មវត្ថុរបស់ខ្លួន។

ទីស្នាក់ការចុះបញ្ជីរបស់ កសស មានទីតាំងស្ថិតនៅភីអិលស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាល អនុម័តឱ្យចេញផ្សាយព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានត្រួតពិនិត្យ ប៉ុន្តែមិនត្រូវបានធ្វើសវនកម្មទេ។

**កំណត់សម្គាល់ផែនការប្រតិបត្តិការសាងសង់**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ**

**២.១ មូលដ្ឋានក្នុងការរៀបចំ**

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ស្តីពី 'របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន' (CIAS 34)។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ មិនរួមបញ្ចូលនូវរាល់កំណត់សម្គាល់គ្រប់ប្រភេទទាំងអស់ ដូចបានបង្ហាញជាធម្មតា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មប្រចាំឆ្នាំទេ។ ដូចនេះព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះគួរត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS)។

គោលការណ៍គណនេយ្យដែលបានអនុវត្ត មានសង្គតិភាពជាមួយនឹងគោលការណ៍គណនេយ្យក្នុងឆ្នាំហិរញ្ញវត្ថុ និងការិយបរិច្ឆេទបណ្តោះអាសន្នមុនដែលពាក់ព័ន្ធ លើកលែងតែការអនុវត្តស្តង់ដាគណនេយ្យ CIFRS ថ្មី និងស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម ដូចដែលបានកំណត់ខាងក្រោម។

**២.២ ស្តង់ដាគណនេយ្យថ្មី ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែល កសស បានអនុវត្ត**

ស្តង់ដាខាងក្រោមនេះ នឹងអនុវត្តជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុដែលចាប់ផ្តើម នៅ ឬបន្ទាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ៖

- វិសោធនកម្មទៅលើការធ្វើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ - វិសោធនកម្ម CIFRS 9 និង CIFRS 7

វិសោធនកម្មទាំងនេះ

- បញ្ជាក់កាលបរិច្ឆេទនៃការទទួលស្គាល់ និងការមិនទទួលស្គាល់នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលមួយចំនួន ដោយមានករណីលើកលែងថ្មីសម្រាប់បំណុលហិរញ្ញវត្ថុមួយចំនួនដែលបានទូទាត់តាមរយៈប្រព័ន្ធផ្ទេរសាច់ប្រាក់តាមអេឡិចត្រូនិក។
- បញ្ជាក់ និងបន្ថែមការណែនាំបន្ថែមសម្រាប់ការវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) តែមួយមុខឬមិនមែន។
- បន្ថែមការលាតត្រដាងថ្មីសម្រាប់ឧបករណ៍មួយចំនួន ដែលមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរលំហូរសាច់ប្រាក់។ និង
- ធ្វើបច្ចុប្បន្នភាពការលាតត្រដាងសម្រាប់ឧបករណ៍មូលធន តាមតម្លៃសមស្របតាមរយៈប្រាក់ចំណូលលម្អិតផ្សេងៗ (FVOCI)។

មិនមានផលប៉ះពាល់ជាសារវន្តលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នទេ។

**កំណត់សម្គាល់ផែនការសង្គមស្ថាប័នសីហនុ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**៣. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតរបស់គណៈគ្រប់គ្រង**

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន ការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តគោលការណ៍គណនេយ្យ និងចំនួនទឹកប្រាក់របស់ទ្រព្យសកម្ម បំណុល ចំណូល និង ចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចនឹងខុសគ្នាទៅនឹងការប៉ាន់ស្មានទាំងនេះ។

ក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ការវិនិច្ឆ័យសំខាន់ៗដែលគណៈគ្រប់គ្រងបានធ្វើឡើងក្នុងការ អនុវត្តគោលការណ៍គណនេយ្យរបស់ កសស និងប្រភពសំខាន់ៗក្នុងការប៉ាន់ស្មានភាពមិនប្រាកដប្រជា គឺដូចគ្នាទៅនឹង ការវិនិច្ឆ័យដែលបានអនុវត្តក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

**៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

**៤.១ កត្តាហានិភ័យហិរញ្ញវត្ថុ**

កសស ត្រូវប្រឈមមុខនឹងហានិភ័យផ្សេងៗដូចជា ហានិភ័យទីផ្សារ (រួមមានហានិភ័យការប្តូររូបិយប័ណ្ណ និង ហានិភ័យអត្រាការប្រាក់) ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួល។

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មិនតម្រូវឱ្យរួមបញ្ចូលនូវព័ត៌មាន និងការលាតត្រដាងហានិភ័យ ហិរញ្ញវត្ថុទាំងអស់ ដូចការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទេ ហើយគួរអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

**៤.២ តម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរស់រវើកតាមផ្ទៃដើម ជករំលស់**

វិធីសាស្ត្រ និងការសន្មត ដែលបានប្រើក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ មានដូចខាង ក្រោម៖

- (ក) សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី - តម្លៃយោងនៃគណនីទាំងនេះ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (ខ) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ - តម្លៃយោងដកសំវិធានធនដែលបណ្តាលមកពី ការថយចុះតម្លៃមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារគណនីទាំងនេះស្ថិតនៅក្រោម លក្ខខណ្ឌឥណទានធម្មតា និងមានរយៈពេលខ្លី។
- (គ) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - តម្លៃយោងនៃគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ ត្រូវបានចាត់ទុកថាមានតម្លៃដូចគ្នាជាមួយតម្លៃសមស្រប ដោយសារវាមាន រយៈពេលខ្លី។
- (ឃ) ប្រាក់កម្ចី - តម្លៃសមស្របនៃប្រាក់កម្ចី ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ចេញក្នុងកិច្ចសន្យា នាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីក្នុងគ្រា។
- (ង) ប្រាក់រក្សាទុកត្រូវបង់ - តម្លៃយោងនៃប្រាក់រក្សាទុកត្រូវបង់ ត្រូវបានចាត់ទុកថាមានចំនួនស្មើគ្នាជាមួយនឹងតម្លៃ សមស្របរបស់វា ដោយសារវាមានរយៈពេលខ្លី។

ក្នុងអំឡុងការិយបរិច្ឆេទ កសស មិនបានផ្លាស់ប្តូរវិធីសាស្ត្រ និងការសន្មត ដែលត្រូវបានប្រើប្រាស់ដើម្បី ប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុទេ ហើយក៏មិនមានការផ្ទេរនៅក្នុងកម្រិតនៃតម្លៃសមស្របដែរ។

**កំពង់ផែស្វយ័តក្រុងព្រះសីហនុ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក**

កសស មានការរាយការណ៍តាមផ្នែក ទៅតាមសេវារបស់កំពង់ផែ ដូចខាងក្រោម៖

- ការលើកដាក់ពីនាវា (Stevedoring)
- ការលើកដាក់នៅទីលាន (LO-LO)
- សេវាកម្មផែ
- ការស្តុកកុងតឺន័រ។

មិនមានផ្នែកប្រតិបត្តិការតាមផ្នែកណាមួយដូចបានរៀបរាប់ខាងលើ ត្រូវបានប្រមូលផ្តុំដើម្បីបង្កើតជាផ្នែកអាជីវកម្មប្រតិបត្តិការ ដែលអាចរាយការណ៍ខាងលើបានទេ។

ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ (ហៅកាត់ថា CODM) ដែលជាក្រុមគណៈគ្រប់គ្រង ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលបានរាយការណ៍អំពីលទ្ធផលនៃសេវាផ្នែកកំពង់ផែទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផលនិងការបែងចែកធនធាន។ CODM វាយតម្លៃអំពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ដោយផ្អែកទៅលើទំហំប្រាក់ចំណូលដុល (កំណត់សម្គាល់ ២២)។ CODM ក៏ត្រួតពិនិត្យចំណេញមុនបង់ពន្ធ និងចំណេញសុទ្ធ ធៀបនឹងការិយបរិច្ឆេទមុនៗ។ លើសពីនេះ កសស ក៏មានទ្រព្យសម្បត្តិវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងទីតាំងផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការជាភាគីភក្តិ និងរកចំណូលបានពីការជួលផងដែរ (កំណត់សម្គាល់ ៧)។

ប្រាក់ចំណូលភាគច្រើនបានមកពីអតិថិជនខាងក្រៅរបស់ កសស។ កសស មានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ហើយប្រាក់ចំណូលភាគច្រើន មានប្រភពចេញពីខេត្តព្រះសីហនុ និងតំបន់ជុំវិញ។

ប្រាក់ចំណូល គឺបានមកពីអតិថិជនធំៗរបស់ កសស ដែលអតិថិជននីមួយៗ បានរួមចំណែក១០%និងច្រើនជាង ដល់ចំណូលផ្នែកដែលអាចរាយការណ៍សរុប សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានដូចខាងក្រោម៖

|           | <b>ដំណាច់ការិយបរិច្ឆេទបីខែ</b> |                       | <b>ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ</b> |                       |
|-----------|--------------------------------|-----------------------|--------------------------------------|-----------------------|
|           | <b>៣០ មិថុនា ២០២៦</b>          | <b>៣០ មិថុនា ២០២៥</b> | <b>៣០ មិថុនា ២០២៦</b>                | <b>៣០ មិថុនា ២០២៥</b> |
|           | <b>ពាន់រៀល</b>                 | <b>ពាន់រៀល</b>        | <b>ពាន់រៀល</b>                       | <b>ពាន់រៀល</b>        |
| អតិថិជន ក | ២៦.៣៧៩.៨០០                     | ១៩.០១៨.៨៥៨            | ៤៦.៨០៧.៣៥៤                           | ៣៧.០៤៤.៣៦៩            |
| អតិថិជន ខ | ២៧.៩០៦.០៣៨                     | ១៩.៧២៦.១៨៤            | ៤៧.៤២១.៧៧៣                           | ៣២.៦០៧.៧៦៨            |
|           | ៥៤.២៨៥.៨៣៨                     | ៣៨.៧៤៥.០៤២            | ៩៤.២២៩.១២៧                           | ៦៩.៦៥២.១៣៧            |

**កំពង់ផែស្វយ័តក្រុងព្រះសីហនុ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**៦. ទ្រព្យសម្បត្តិ និងបរិក្ខារ**

|                                                                                                                           | ដីធ្លី<br>កាន់រៀង  | ការកែលម្អ<br>ដីធ្លី<br>កាន់រៀង | អគារ<br>កាន់រៀង    | បរិក្ខារ<br>បច្ចេកទេស<br>កាន់រៀង | គ្រឿងសន្ធាវិម<br>និងបរិក្ខារភ្ជាប់<br>កាន់រៀង | កុំព្យូទ័រ និង<br>បរិក្ខារ<br>ការិយាល័យ<br>កាន់រៀង | យានយន្ត<br>កាន់រៀង | បរិក្ខារ<br>កំពង់ផែសមុទ្រ<br>កាន់រៀង | បរិក្ខារ<br>ប៉ារ៉ាឡែក<br>កាន់រៀង | សំណង់កំពុង<br>សាងសង់<br>កាន់រៀង | សរុប<br>កាន់រៀង      |
|---------------------------------------------------------------------------------------------------------------------------|--------------------|--------------------------------|--------------------|----------------------------------|-----------------------------------------------|----------------------------------------------------|--------------------|--------------------------------------|----------------------------------|---------------------------------|----------------------|
| <b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ<br/>ឆ្នាំ២០២៥ (បានធ្វើសវនកម្ម)</b>                                                             |                    |                                |                    |                                  |                                               |                                                    |                    |                                      |                                  |                                 |                      |
| ថ្លៃដើម                                                                                                                   | ៣២៩.៤១៧.២២១        | ៩៥.៩៣៧.១៩៦                     | ៣៩១.៧៩៨.២៨០        | ៩៣.៤៤១.៣២៧                       | ៤.៦៩៧.០៥០                                     | ១២.៩៧៧.៩៦៥                                         | ១២៥.៤៩៤.៦៧៤        | ៤២២.៨៩១.២៨៦                          | ១.៧៨៤.១១៧                        | ៤០៦.៩៧៧.២១៨                     | ១.៨៨៥.៤១៦.៣៣៤        |
| រំលស់បង្គរ                                                                                                                | -                  | (២១.៧៩៦.២៥៦)                   | (៨៣.០១៥.១៥៥)       | (៣៨.៥៦០.០៨៥)                     | (២.៨៥៧.១៣៩)                                   | (៨.៨២២.០១២)                                        | (៣៧.១៤៥.២៦៨)       | (១២៦.៥៥៩.៨៧២)                        | (១.២០៣.៩៨៩)                      | -                               | (៣១៩.៩៥៩.៧៧៦)        |
| <b>តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)</b>                                                                                | <b>៣២៩.៤១៧.២២១</b> | <b>៧៤.១៤០.៩៤០</b>              | <b>៣០៨.៧៨៣.១២៥</b> | <b>៥៤.៨៨១.២៤២</b>                | <b>១.៨៣៩.៩១១</b>                              | <b>៤.១៥៥.៩៥៣</b>                                   | <b>៨៨.៣៤៩.៤០៦</b>  | <b>២៩៦.៣៣១.៤១៤</b>                   | <b>៥៨០.១២៨</b>                   | <b>៤០៦.៩៧៧.២១៨</b>              | <b>១.៥៦៥.៤៥៦.៥៥៨</b> |
| <b>ដំណាច់ការិយបរិច្ឆេទប្រាំ<br/>មួយខែ ថ្ងៃទី៣០ ខែមិថុនា<br/>ឆ្នាំ២០២៦ (បានត្រួតពិនិត្យ ប៉ុន្តែ<br/>មិនបានធ្វើសវនកម្ម)</b> |                    |                                |                    |                                  |                                               |                                                    |                    |                                      |                                  |                                 |                      |
| តម្លៃចុះបញ្ជីសុទ្ធដើមគ្រា                                                                                                 | ៣២៩.៤១៧.២២១        | ៧៤.១៤០.៩៤០                     | ៣០៨.៧៨៣.១២៥        | ៥៤.៨៨១.២៤២                       | ១.៨៣៩.៩១១                                     | ៤.១៥៥.៩៥៣                                          | ៨៨.៣៤៩.៤០៦         | ២៩៦.៣៣១.៤១៤                          | ៥៨០.១២៨                          | ៤០៦.៩៧៧.២១៨                     | ១.៥៦៥.៤៥៦.៥៥៨        |
| ទិញបន្ថែម                                                                                                                 | ៨៩.៦៩១.៦៣៣         | -                              | -                  | ៨៣.១៩៩                           | ២៥៣.៨៧០                                       | ១.៣១៦.២១៩                                          | -                  | ៨៩.៩៧៨                               | -                                | ១៨៧.៩២៩.៧៦៨                     | ២៧៩.៣៦៤.៦៦៧          |
| ផ្ទេរ                                                                                                                     | -                  | ២.០៩១.៨១៨                      | ២.៨៨៧.២៧២          | ៣.៣៤៤.៦៨៥                        | -                                             | -                                                  | -                  | ១.៨១៧.៩៧៩                            | ៧៥៨.១៩០                          | (១០.៨៩៩.៩៤៤)                    | -                    |
| រំលស់                                                                                                                     | -                  | (៤.១០៧.៥៧៣)                    | (៦.៦២៥.៧៩៩)        | (៤.៨៩០.៨៣៧)                      | (៤៧៥.៩២៦)                                     | (១.០៧៥.៧៥៣)                                        | (៥.០៥០.៣៩២)        | (១០.៤២០.៤៧២)                         | (១៤៥.៧៧៤)                        | -                               | (៣២.៧៩២.៥២៦)         |
| <b>តម្លៃចុះបញ្ជីសុទ្ធចុងគ្រា</b>                                                                                          | <b>៤១៩.១០៨.៨៥៤</b> | <b>៧២.១២៥.១៨៥</b>              | <b>៣០៥.០៤៤.៥៩៨</b> | <b>៥៣.៤១៨.២៨៩</b>                | <b>១.៦១៧.៨៥៥</b>                              | <b>៤.៣៩៦.៤១៩</b>                                   | <b>៨៣.២៩៩.០១៤</b>  | <b>២៨៧.៨១៨.៨៩៩</b>                   | <b>១.១៩២.៥៤៤</b>                 | <b>៥៨៤.០០៧.០៤២</b>              | <b>១.៨១២.០២៨.៦៩៩</b> |
| <b>គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦</b>                                                                                |                    |                                |                    |                                  |                                               |                                                    |                    |                                      |                                  |                                 |                      |
| ថ្លៃដើម                                                                                                                   | ៤១៩.១០៨.៨៥៤        | ៩៨.០២៩.០១៤                     | ៣៩៤.៦៨៥.៥៥២        | ៩៦.៨៦៩.២១១                       | ៤.៩៥០.៩២០                                     | ១៤.២៩៤.១៨៤                                         | ១២៥.៤៩៤.៦៧៤        | ៤២៤.៧៩៩.២៨៣                          | ២.៥៤២.៣០៧                        | ៥៨៤.០០៧.០៤២                     | ២.១៦៤.៧៨១.០០១        |
| រំលស់បង្គរ                                                                                                                | -                  | (២៥.៩០៣.៨២៩)                   | (៨៩.៦៤០.៩៥៤)       | (៤៣.៤៥០.៩២២)                     | (៣.១១៩.០០៩)                                   | (៩.៨៩៧.៧៦៥)                                        | (៤២.១៩៩.៦៦០)       | (១៣៦.៩៨០.៣៤៤)                        | (១.៣៤៩.៧៦៣)                      | -                               | (៣៥២.៧៩២.៣០២)        |
| <b>តម្លៃចុះបញ្ជីសុទ្ធចុងគ្រា (បានត្រួតពិនិត្យ<br/>ប៉ុន្តែមិនបានធ្វើសវនកម្ម)</b>                                           | <b>៤១៩.១០៨.៨៥៤</b> | <b>៧២.១២៥.១៨៥</b>              | <b>៣០៥.០៤៤.៥៩៨</b> | <b>៥៣.៤១៨.២៨៩</b>                | <b>១.៦១៧.៨៥៥</b>                              | <b>៤.៣៩៦.៤១៩</b>                                   | <b>៨៣.២៩៩.០១៤</b>  | <b>២៨៧.៨១៨.៨៩៩</b>                   | <b>១.១៩២.៥៤៤</b>                 | <b>៥៨៤.០០៧.០៤២</b>              | <b>១.៨១២.០២៨.៦៩៩</b> |

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**  
**សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣១ ធ្នូ ឆ្នាំ២០២២ ទី៣០ ខែមិថុនា ឆ្នាំ២០២៦**

ការរៀងផ្ទាត់ការទិញបន្ថែម ដែលជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ (ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ) មានដូចខាងក្រោម ៖

(\*) អត្រាមូលធនកម្មដែលបានប្រើដើម្បីកំណត់ចំនួនប្រាក់កម្ចី ដែលត្រូវបានធ្វើមូលធនកម្ម គឺជាអត្រាការប្រាក់បានថ្លឹងមធ្យម ដែលត្រូវអនុវត្តចំពោះប្រាក់កម្ចីទូទៅរបស់ កសស ក្នុងអំឡុងឆ្នាំ ក្នុងករណីនេះគឺអត្រា ១,៤២% ក្នុងមួយឆ្នាំ (២០២៥ ៖ ១,៤២% ក្នុង មួយឆ្នាំ)។

|                                                           | លទ្ធផល<br>(*) | ការកែលម្អ<br>អគារ និងដី | សំណង់កំពុង<br>សាងសង់ | សរុប         |
|-----------------------------------------------------------|---------------|-------------------------|----------------------|--------------|
|                                                           | កាន់រៀង       | កាន់រៀង                 | កាន់រៀង              | កាន់រៀង      |
| <b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (បានធ្វើសវនកម្ម)</b> |               |                         |                      |              |
| ថ្លៃដើម                                                   | ១៥៦.៥៨៤.៧២៣   | ១៧២.៨១៤.៧២២             | ៤៨០.២៧២              | ៣២៩.៨៧៩.៧១៧  |
| រំលស់បង្គរ                                                | -             | (៥៦.៦៦៤.០៩៧)            | -                    | (៥៦.៦៦៤.០៩៧) |
| តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)                       | ១៥៦.៥៨៤.៧២៣   | ១១៦.១៥០.៦២៥             | ៤៨០.២៧២              | ២៧៣.២១៥.៦២០  |

|                           |             |             |             |             |
|---------------------------|-------------|-------------|-------------|-------------|
| កម្លៃចុះបញ្ជីសុទ្ធដើមគ្រា | ១៥៦.៥៨៤.៧២៣ | ១១៦.១៥០.៦២៥ | ៤៨០.២៧២     | ២៧៣.២១៩.៦២០ |
| ទិញបន្ថែម                 | ១.៨១៣.៩៥០   | ៣៤៩.០៩២     | ៤.៦៧៤.៦៧៧   | ៦.៨៣៧.៧១៩   |
| ផ្ទេរ                     | -           | ៤.៦២២.៥៧០   | (៤.៦២២.៥៧០) | -           |
| រំលស់                     | -           | (១.៨៩៦.៦៥៤) | -           | (១.៨៩៦.៦៥៤) |
| កម្លៃចុះបញ្ជីសុទ្ធចុងគ្រា | ១៥៨.៣៩៨.៦៧៣ | ១១៩.២២៥.៦៣៣ | ៥៣២.៣៧៩     | ២៧៥.១៥៦.៦៨៥ |

|                                                             |             |              |         |              |
|-------------------------------------------------------------|-------------|--------------|---------|--------------|
| ថ្លៃដើម                                                     | ១៥៨.៣៩៨.៦៧៣ | ១៧៧.៧៨៦.៣៨៤  | ៥៣២.៣៧៩ | ៣៣៦.៧១៧.៤៣៦  |
| រំលស់បង្គរ                                                  | -           | (៥៨.៥៦០.៧៥១) | -       | (៥៨.៥៦០.៧៥១) |
| តម្លៃបុរេពិសោធន៍ (បានត្រួតពិនិត្យ ប៉ាន់ស្មានបានធ្វើសវនកម្ម) | ១៥៨.៣៩៨.៦៧៣ | ១១៩.២២៥.៦៣៣  | ៥៣២.៣៧៩ | ២៧៨.១៥៦.៦៨៥  |

**កំណត់សម្គាល់តម្រូវការសីហនុ**

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**៧. ទ្រព្យសម្បត្តិវិនិយោគ (ត)**

(\*) ដីទាំងនេះរួមមាន ដីនៅតំបន់សេដ្ឋកិច្ចពិសេស (SEZ) និងដីផ្សេងទៀតដែល កសស បានទិញ។ សម្រាប់ដីនៅ តំបន់សេដ្ឋកិច្ចពិសេស កសស បានធ្វើការដោះស្រាយ និងទូទាត់ និងធ្វើការឈូសឆាយ-ចាក់ដីតំបន់នៅជុំវិញ ជាលទ្ធផល កសស ទទួលបានដីសរុបចំនួន ៦៨ ហិកតា។ កសស បានកត់ត្រាលំដាប់ការចំណាយលើការទូទាត់ ក្នុងការដោះស្រាយ និងបានធ្វើមូលធនកម្ម ព្រមទាំងកត់ត្រាជាតម្លៃដីក្នុងបញ្ជីគណនេយ្យ និងទទួលបាន ប័ណ្ណកម្មសិទ្ធិស្របច្បាប់ក្នុងឆ្នាំ២០១២។

ចំនួនទឹកប្រាក់ខាងក្រោមត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សង្ខេបបណ្តោះអាសន្ន ដែលបានពិភាក្សាលើទ្រព្យសម្បត្តិវិនិយោគ៖

|                                                       | ដំណាច់ការិយបរិច្ឆេទបីខែ                       |                                               | ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ                 |                                               |
|-------------------------------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|
|                                                       | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                |
|                                                       | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       |
|                                                       | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) |
| ចំណូលពីការជួល                                         | ៦៣២.១០១                                       | ២.៨២៩.៤៣៤                                     | ១.២៦៨.៧៨០                                     | ៣.៩៣៨.១៨១                                     |
| ចំណូលផ្សេងៗ                                           | ៦១៨.៣៧០                                       | ៥៤៤.៣៨០                                       | ១.១៩០.៣៤៦                                     | ៥៤៤.៣៨០                                       |
| ចំណាយរំលស់                                            | (៩៨០.៩២៥)                                     | (៨៥២.៥០៩)                                     | (១.៨៩៦.៦៥៤)                                   | (១.៧១៤.២២៩)                                   |
| ចំណាយប្រតិបត្តិការផ្ទាល់ ដែល<br>កើតចេញពីការវិនិយោគ    |                                               |                                               |                                               |                                               |
| ទ្រព្យសម្បត្តិវិនិយោគដែល<br>បង្កើតឱ្យមានចំណូលពីការជួល | (៧២៩.៩៣២)                                     | (៩៤៧.៥៧៦)                                     | (១.៤៣៥.៣៨១)                                   | (១.៩៣៤.៩០៥)                                   |

**កំពង់ផែស្វយ័តក្រុងព្រះសីហនុ**

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**៨. ទ្រព្យសកម្មអរូបី**

|                                                           | កម្មវិធីកុំព្យូទ័រ<br>ពាន់រៀល | ទ្រព្យសកម្មអរូបី<br>កំពុងដំឡើង<br>ពាន់រៀល | សរុប<br>ពាន់រៀល |
|-----------------------------------------------------------|-------------------------------|-------------------------------------------|-----------------|
| <b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (បានធ្វើសវនកម្ម)</b> |                               |                                           |                 |
| ថ្លៃដើម                                                   | ១២.០០៦.៦៥៧                    | -                                         | ១២.០០៦.៦៥៧      |
| រំលស់បង្គរ                                                | (១១.០៩៨.៧១២)                  | -                                         | (១១.០៩៨.៧១២)    |
| តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)                       | ៩០៧.៩៤៥                       | -                                         | ៩០៧.៩៤៥         |

**ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ថ្ងៃទី៣០  
ខែមិថុនា ឆ្នាំ២០២៦ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើ  
សវនកម្ម)**

|                           |           |         |           |
|---------------------------|-----------|---------|-----------|
| តម្លៃចុះបញ្ជីសុទ្ធដើមគ្រា | ៩០៧.៩៤៥   | -       | ៩០៧.៩៤៥   |
| ទិញបន្ថែម                 | -         | ២៨៩.៧២៨ | ២៨៩.៧២៨   |
| រំលស់បង្គរ                | (១៥៤.០៦១) | -       | (១៥៤.០៦១) |
| តម្លៃចុះបញ្ជីសុទ្ធចុងគ្រា | ៧៥៣.៨៨៤   | ២៨៩.៧២៨ | ១.០៤៣.៦១២ |

**គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

|                                                               |              |         |              |
|---------------------------------------------------------------|--------------|---------|--------------|
| ថ្លៃដើម                                                       | ១២.០០៦.៦៥៧   | ២៨៩.៧២៨ | ១២.២៩៦.៣៨៥   |
| រំលស់បង្គរ                                                    | (១១.២៥២.៧៧៣) | -       | (១១.២៥២.៧៧៣) |
| តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៧៥៣.៨៨៤      | ២៨៩.៧២៨ | ១.០៤៣.៦១២    |

**៩. ការវិនិយោគក្នុងក្រុមហ៊ុនព្យាបាលសម្ព័ន្ធ**

រាជរដ្ឋាភិបាលកម្ពុជាមានទស្សនៈវិស័យ និងឆន្ទៈមោះមុតក្នុងការសាងសង់ព្រែកជីកហូរណនតេជោ សម្រាប់ការពង្រីកការដឹកជញ្ជូនទ្រន់ទ្រោមស្លឹកតាមផ្លូវទឹក ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយបានសម្ពោធការសាងសង់គម្រោងព្រែកជីកហូរណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ។ ទន្ទឹមគ្នានោះ រាជរដ្ឋាភិបាលបានចង្អុលបង្ហាញឱ្យសហគ្រាសសាធារណៈរបស់រដ្ឋចំនួនពីរ (កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ) ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលក្នុងនោះ កសស មានទុនវិនិយោគចំនួន ២៦% ហើយបានចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Funan Techo Inland Waterways and Logistics Company Limited (FTIWL) ។ FTIWL បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា ហើយសមាមាត្រនៃផលប្រយោជន៍កម្មសិទ្ធិដូចគ្នាទៅនឹងសមាមាត្រនៃសិទ្ធិបោះឆ្នោតដែលបានកាន់កាប់។ FTIWL ដំណើរការព្រែកជីកហូរណនតេជោ ដើម្បីពង្រីកការដឹកជញ្ជូនទ្រន់ទ្រោមស្លឹកតាមផ្លូវទឹកក្នុងប្រទេស ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ។ ព្រែកជីកហូរណនតេជោនឹងចូលរួមយ៉ាងសំខាន់សម្រាប់គាំទ្រ កសស អោយមានលក្ខណៈ Multimodal Transport ក្នុងការដឹកជញ្ជូនកាន់តែសម្បូរបែប រួមមាន ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក ផ្លូវដែក ដើម្បីឱ្យ កសស ឆាប់រហ័សសម្រេចបានមាត្រដ្ឋានសេដ្ឋកិច្ចមួយដែលអាចប្រកួតប្រជែងខ្ពស់នឹងទាក់ទាញនាវាជ័រអោយចូលចត ដោយពុំបាច់ផ្ទេរ-ផ្ទុកនៅកំពង់ផែមេ ក្នុងតំបន់នៃប្រទេសផ្សេងៗ។ លក្ខណៈសម្បត្តិនៃការបណ្តាក់ទុន គឺជាការវិនិយោគនៅក្នុងក្រុមហ៊ុនព្យាបាលសម្ព័ន្ធ។ កសស បានចាប់ផ្តើមបង់ដើមទុននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ សម្រាប់ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ FTIWL ស្ថិតនៅដំណាក់កាលដំបូង ហើយមិនមានសកម្មភាពអាជីវកម្មច្រើនទេ។

## កំណត់សម្គាល់តម្រូវការសីហនុ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

### ១០. សន្និធិ

|                                     | ៣០ មិថុនា ២០២៦<br>កាន់រៀង<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>កាន់រៀង<br>(បានធ្វើសវនកម្ម) |
|-------------------------------------|----------------------------------------------------------------------------|---------------------------------------------|
| សម្ភារប្រើប្រាស់                    | ៤០.៧០៦.៦២៣                                                                 | ៣៨.០៧៦.៧៤៧                                  |
| សម្ភារងាយរលួយ                       | ៣.១០៧.៥០៣                                                                  | ១.៧៥២.៦១០                                   |
| ប្រេងរំកិល និងប្រេងម៉ាស៊ីន          | ២.៣៦០.០២៧                                                                  | ២.១៥៤.៤១១                                   |
|                                     | ៤៦.១៧៤.១៥៣                                                                 | ៤១.៩៨៣.៧៦៨                                  |
| សវិធានធនសម្រាប់ការថយចុះតម្លៃសន្និធិ | (៨៥.៦៣៧)                                                                   | (៨៥.៦៣៧)                                    |
|                                     | ៤៦.០៨៨.៥១៦                                                                 | ៤១.៨៩៨.១៣១                                  |

### ១១. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ

|                                               | ៣០ មិថុនា ២០២៦<br>កាន់រៀង<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>កាន់រៀង<br>(បានធ្វើសវនកម្ម) |
|-----------------------------------------------|----------------------------------------------------------------------------|---------------------------------------------|
| គណនីអតិថិជនពាណិជ្ជកម្ម                        | ៦៨.៣៩៤.២៣៣                                                                 | ៦៦.១២៩.៩២៩                                  |
| សវិធានធនសម្រាប់ខាតពន្ធនានារំពឹងទុក            | (១០៥.១១៦)                                                                  | (១៧៤.៧៨៥)                                   |
| គណនីអតិថិជនពាណិជ្ជកម្ម-សុទ្ធ                  | ៦៨.២៨៩.១១៧                                                                 | ៦៥.៩៥៥.១៤៤                                  |
| បុរេប្រទានឱ្យអ្នកផ្គត់ផ្គង់                   | ៤៦.៥៣៧.២៣២                                                                 | ៦៥.៩១៩.៤៩២                                  |
| បុរេប្រទានឱ្យភាគីពាក់ព័ន្ធ (ក)                | ១២២.៦១១.០៩៩                                                                | ៦៩.៧៧២.៧៣៦                                  |
| បុរេប្រទានឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន (ខ) | ១.២២១.៣០៣                                                                  | ១.២២១.៣០៣                                   |
| ចំណាយបង់មុន                                   | ៨៥.៥១៩                                                                     | ៨៥.៤៣៥                                      |
| គណនីអតិថិជនផ្សេងៗ                             | ១៧០.៤៥៥.១៥៣                                                                | ១៣៦.៩៩៨.៩៦៦                                 |
|                                               | ២៣៨.៧៤៤.២៧០                                                                | ២០២.៩៥៤.១១០                                 |

**កំណត់សម្គាល់ផ្សេងៗទៀតស្តីពីការប្រកាស**

**កំណត់សម្គាល់របស់អង្គការសហប្រតិបត្តិការអន្តរជាតិសម្រាប់ការវិនិយោគ  
សម្រាប់ដំណាច់ការវិនិយោគប្រចាំខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**១១. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ (ត)**

អតិថិជនរបស់ កសស គឺជាភ្នាក់ងារដឹកជញ្ជូនជាតិ និងអន្តរជាតិនានា។ គណនីអតិថិជនពាណិជ្ជកម្មគឺជា គណនីមានរយៈពេលខ្លី។

- (ក) នេះគឺជាប្រភេទប្រទានឱ្យក្រុមហ៊ុន ហ្វូណន តេជោ ខាណែល អ៊ិនវេសម៉ិន ឯ.ក ។ ប្រភេទប្រទាននេះមិនមានការធានាទេ និងត្រូវទទួលបានមកវិញ តាមតម្រូវការ។
- (ខ) នេះគឺជាសមតុល្យប្រទានសាច់ប្រាក់នៅសល់ ដែលត្រូវប្រគល់ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន (ហៅកាត់ថា MoPWT) យោងទៅតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រាក់ប្រទានត្រូវបានប្រើប្រាស់ សម្រាប់ការសាងសង់អគារការិយាល័យរបស់ MoPWT ។

**១២. ប្រាក់បញ្ញើនៅធនាគារ**

|                                      | ៣០ មិថុនា ២០២៦<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>ពាន់រៀល<br>(បានធ្វើសវនកម្ម) |
|--------------------------------------|----------------------------------------------------------------------------|---------------------------------------------|
| ប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី        | ៩១.៧៣១.៧៣៩                                                                 | ៩១.៤៥៦.១៣៩                                  |
| បង្កការប្រាក់ត្រូវទទួល               | ៣.០៤២.៤១២                                                                  | ២.៥៩៦.៩៤៩                                   |
|                                      | <u>៩៤.៧៧៤.១៥១</u>                                                          | <u>៩៤.០៥៣.០៨៨</u>                           |
| សំវិធានធនសម្រាប់ខាតបង់ធនាគាររំពឹងទុក | (២៩៥.៧១៦)                                                                  | (១.៧៧៧.៧៥៤)                                 |
|                                      | <u>៩៤.៤៧៨.៤៣៥</u>                                                          | <u>៩២.២៧៥.៣៣៤</u>                           |

ប្រាក់បញ្ញើនៅធនាគារ គឺជាប្រាក់បញ្ញើមានកាលកំណត់ដែលបានធ្វើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងរយៈពេល ពី៤ខែ ទៅ ១២ខែ ហើយទទួលបានការប្រាក់ចន្លោះពី ៣,២៥% ទៅ ៦,៧៥% ក្នុងមួយឆ្នាំ (ឆ្នាំ២០២៥៖ ពី ៣,២៥% ទៅ ៦,៧៥% ក្នុងមួយឆ្នាំ)។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**  
**សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣១ ធ្នូ ឆ្នាំ២០២២ ទី៣០ ខែមិថុនា ឆ្នាំ២០២៦**

| ៣០ មិថុនា ២០២៦            | ៣១ ធ្នូ ២០២៥     |
|---------------------------|------------------|
| ការនាំចេញ                 | ការនាំចេញ        |
| (បានត្រួតពិនិត្យ)         | (បានធ្វើសវនកម្ម) |
| ប៉ុន្តែមិនបានធ្វើសវនកម្ម) |                  |
| ៤៩២.៣៦១                   | ២៨៨.៩៦៦          |
| ៤១.២៧៧.៥៩២                | ១០១.៨៦៣.៥១៧      |
| ៤១.៧៦៩.៩៥៣                | ១០២.១៥២.៤៨៣      |

১৭

**កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រស្រូវសីហនុ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**១៤. ដើមទុន និងបុព្វលាភភាគហ៊ុន**

|                                            | ភាគហ៊ុនប្រភេទ 'ក' (*) |             | ភាគហ៊ុនប្រភេទ 'ខ' (**) |            | ភាគហ៊ុនប្រភេទ 'គ' (***) |            | បុព្វលាភភាគហ៊ុន | សរុប        |
|--------------------------------------------|-----------------------|-------------|------------------------|------------|-------------------------|------------|-----------------|-------------|
|                                            | ចំនួនភាគហ៊ុន          | ពាន់រៀល     | ចំនួនភាគហ៊ុន           | ពាន់រៀល    | ចំនួនភាគហ៊ុន            | ពាន់រៀល    | ពាន់រៀល         | ពាន់រៀល     |
| <b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥</b>         |                       |             |                        |            |                         |            |                 |             |
| (បានធ្វើសវនកម្ម)                           | ៣៦៤.៥៣០.៨៦១           | ៣៦៤.៥៣០.៨៦១ | ៦៤.៣២៨.៩៧៥             | ៦៤.៣២៨.៩៧៥ | ២១.៤៤២.៩៩២              | ២១.៤៤២.៩៩២ | ៦៧.៧១៥.២៣៥      | ៥១៨.០១៨.០៦៣ |
| <b>នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦</b>       |                       |             |                        |            |                         |            |                 |             |
| (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣៦៤.៥៣០.៨៦១           | ៣៦៤.៥៣០.៨៦១ | ៦៤.៣២៨.៩៧៥             | ៦៤.៣២៨.៩៧៥ | ២១.៤៤២.៩៩២              | ២១.៤៤២.៩៩២ | ៦៧.៧១៥.២៣៥      | ៥១៨.០១៨.០៦៣ |

(\*) យោងតាមមាត្រា ១១ នៃលក្ខន្តិកៈ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ដែលត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ដើមទុនចំនួន ៤៥០.៣០២.៨២៨.០០០ រៀល ត្រូវបានបែងចែកទៅជាភាគហ៊ុនប្រភេទ 'ក' ចំនួន ៣៦៤.៥៣០.៨៦១ ហ៊ុន ភាគហ៊ុនប្រភេទ 'ខ' ចំនួន ៦៤.៣២៨.៩៧៥ ហ៊ុន និងភាគហ៊ុនប្រភេទ 'គ' ចំនួន ២១.៤៤២.៩៩២ ហ៊ុន ដែលមានតម្លៃចារឹក ១.០០០ រៀល ក្នុងមួយភាគហ៊ុន។ ទាំងភាគហ៊ុនប្រភេទ 'ក' ភាគហ៊ុនប្រភេទ 'ខ' ត្រូវបានកាន់កាប់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគហ៊ុនប្រភេទ 'គ' ត្រូវបានកាន់កាប់ដោយវិនិយោគិនសាធារណៈ។ ភាគហ៊ុនប្រភេទ 'ក' មិនទទួលបានភាគលាភទេ ហើយក៏មិនមានសិទ្ធិបោះឆ្នោតដែរ លើកលែងតែលក្ខខណ្ឌមួយចំនួនដូចបានលម្អិតក្នុងមាត្រា ៩ នៃលក្ខន្តិកៈ។ ភាគហ៊ុនប្រភេទ 'ខ' និងភាគហ៊ុនប្រភេទ 'គ' មានសិទ្ធិបោះឆ្នោត និងទទួលបានភាគលាភ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

## កំណត់សម្គាល់តម្រូវការសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

### ១៤. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

(\*\*) សេចក្តីលម្អិតនៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោតមានដូចខាងក្រោម៖

| ភាគទុនិក                                            | ភាគរយ | ចំនួនភាគហ៊ុន | ពាន់រៀល    |
|-----------------------------------------------------|-------|--------------|------------|
| ភាគហ៊ុនប្រភេទ 'ខ' ៖                                 |       |              |            |
| រាជរដ្ឋាភិបាលកម្ពុជា                                | ៧៥%   | ៦៤.៣២៨.៩៧៥   | ៦៤.៣២៨.៩៧៥ |
| ភាគហ៊ុនប្រភេទ 'គ' (***) ៖                           |       |              |            |
| ក្រុមហ៊ុន Kamigumi Co., Ltd.                        | ១៣%   | ១១.១៥០.៣២៤   | ១១.១៥០.៣២៤ |
| ក្រុមហ៊ុន KOBE-OSAKA International Port Corporation | ២,៥%  | ២.១៤៤.៣០០    | ២.១៤៤.៣០០  |
| គម្រោងភាគហ៊ុនរបស់បុគ្គលិក                           | ២,៥%  | ២.១៤៤.២៩៩    | ២.១៤៤.២៩៩  |
| វិនិយោគិនសាធារណៈ                                    | ៧%    | ៦.០០៤.០៦៩    | ៦.០០៤.០៦៩  |
|                                                     | ២៥%   | ២១.៤៤២.៩៩២   | ២១.៤៤២.៩៩២ |
|                                                     | ១០០%  | ៨៥.៧៧១.៩៦៧   | ៨៥.៧៧១.៩៦៧ |

(\*\*\*) ភាគហ៊ុនប្រភេទ 'គ' ដែលបានបោះផ្សាយ មានចំនួន ២១.៤៤២.៩៩២ ដែលមានតម្លៃចារិក ១.០០០ រៀល ក្នុងមួយភាគហ៊ុន។ ភាគហ៊ុនប្រភេទ 'គ' ដែលបានបោះផ្សាយទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់។

### ១៥. ទុនបម្រុងផ្សេងៗ

|                            | ៣០ មិថុនា ២០២៦<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>ពាន់រៀល<br>(បានធ្វើសវនកម្ម) |
|----------------------------|----------------------------------------------------------------------------|---------------------------------------------|
| គិតត្រឹមថ្ងៃទី០១ ខែមករា    | ៧៤.៣៧៦.០០៦                                                                 | ៦១.៧០២.៦៤៤                                  |
| បន្ថែម៖ ទុនបម្រុងសេរី      | ៨.៥៩៨.៩៤៧                                                                  | ៦.៣៣៦.៦៨១                                   |
| បន្ថែម៖ ទុនបម្រុងតាមច្បាប់ | ៨.៥៩៨.៩៤៧                                                                  | ៦.៣៣៦.៦៨១                                   |
|                            | ១៧.១៩៧.៨៩៤                                                                 | ១២.៦៧៩.០០២                                  |
|                            | ៩១.៥៧៣.៩០០                                                                 | ៧៤.៣៨១.៦៤៦                                  |

យោងតាមមាត្រា៦៥ នៃលក្ខន្តិកៈចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ចែងថាប្រាក់ចំណេញប្រចាំឆ្នាំរបស់កសស បន្ទាប់ពីការទូទាត់ការខាតយោងទៅមុខ(ប្រសិនបើមាន) ត្រូវបែងចែកទៅជាទុនបម្រុងសេរីក្នុងអត្រា៥% និងទុនបម្រុងស្របច្បាប់ក្នុងអត្រា៥%។

# កំណត់សម្គាល់ផែនការស្រោចស្រពស្រូវ

## កំណត់សម្គាល់ផែនការស្រោចស្រពស្រូវស្របចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទមីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

### ១៦. ប្រាក់កម្ចី

|                                                               | ៣០ មិថុនា ២០២៦<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>ពាន់រៀល<br>(បានធ្វើសវនកម្ម) |
|---------------------------------------------------------------|----------------------------------------------------------------------------|---------------------------------------------|
| ប្រាក់កម្ចីពី៖                                                |                                                                            |                                             |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P3 (i)  | ១៩.៥៥៤.៩៩២                                                                 | ២២.៦៤៧.៣១៦                                  |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4 (i)  | ៦៣.៣៥៩.៥៩៣                                                                 | ៦៦.៨៦៩.០១៨                                  |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6 (i)  | ៣.២០៥.០០៣                                                                  | ៣.៤៨១.៧២៥                                   |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8 (i)  | ៦៣.១៤៨.៨៧៧                                                                 | ៦៦.៨២៥.៣៣៧                                  |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P10 (i) | ១១៨.៨៤៦.៨៤៨                                                                | ១២៧.៣៨៥.៤៧០                                 |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P21 (i) | ៤០៥.២០៧.៤៥៥                                                                | ២៨៥.៨៣០.៨១៥                                 |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P27 (i) | ២១.២៤៧.៧១៨                                                                 | ១៩.៩៧១.៨៤៥                                  |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – ប្រាក់កម្ចីរយៈពេលវែង (ii)    | ១២៤.៧២៤.១០៥                                                                | ៧០.៣៧៧.៣៧៣                                  |
|                                                               | <u>៨១៩.២៩៤.៥៩១</u>                                                         | <u>៦៦៣.៣៨៨.៨៩៩</u>                          |

#### (i) ប្រាក់កម្ចី MoEF – (JBIC) និង (JICA)

រាជរដ្ឋាភិបាលកម្ពុជា (RGC) តំណាងដោយ MoEF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី ជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង Japan Bank for International Cooperation (JBIC) ដើម្បី គាំទ្រដល់គម្រោងពង្រីកអាជីវកម្មរបស់ កសស ។ កសស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីដាច់ដោយឡែកពី គ្នាជាមួយ RGC តំណាងដោយ MoEF ជាមួយនឹងការរៀបចំដែល JICA និង JBIC នឹងធ្វើការទូទាត់ដោយផ្ទាល់ទៅឱ្យអ្នក ផ្គត់ផ្គង់របស់ កសស។ ការទូទាត់សងប្រាក់កម្ចីធ្វើឡើងដោយ កសស ត្រូវទូទាត់សងទៅ MoEF តាមកាលវិភាគសង ប្រាក់។

#### (ii) ប្រាក់កម្ចីពី MoEF

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ប្រាក់កម្ចីឱ្យ កសស ដើម្បីវិនិយោគលើក្រុមហ៊ុន ហ្វូណន តេជោ ខាណែល អ៊ិនវេសមិន ឯ.ក ក្នុងគោលបំណងគាំទ្រ និងចូលរួមក្នុងគម្រោងព្រែកដឹកហ្វូណនតេជោ។

# កំណត់សម្គាល់ផែនការស្រាវជ្រាវសីហនុ

## កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទមីនៃ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

### ១៦. ប្រាក់កម្ចី (ត)

(ii) ប្រាក់កម្ចីពី MoEF (ត)

កាលកំណត់របស់ប្រាក់កម្ចីទាំងនេះ មានដូចខាងក្រោម៖

|                         | ៣០ មិថុនា ២០២៦<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>ពាន់រៀល<br>(បានធ្វើសវនកម្ម) |
|-------------------------|----------------------------------------------------------------------------|---------------------------------------------|
| <b>រយៈពេលខ្លី</b>       |                                                                            |                                             |
| មិនលើសមួយឆ្នាំ          | ៤០.៧៩៩.១៩៩                                                                 | ២៧.២៥៨.៩៨៥                                  |
| <b>រយៈពេលវែង</b>        |                                                                            |                                             |
| ពីមួយឆ្នាំ ទៅពីរឆ្នាំ   | ៣៦.២៨៩.៧៧៩                                                                 | ៣២.០៤៨.៩៩៨                                  |
| ពីពីរឆ្នាំ ទៅបីឆ្នាំ    | ៣៦.២៨៩.៧៧៩                                                                 | ៣១.៥០៥.២៩៥                                  |
| ពីបីឆ្នាំ ទៅបួនឆ្នាំ    | ៣៤.១៣៤.១៩៧                                                                 | ៣១.៥០៥.២៩៥                                  |
| ពីបួនឆ្នាំ ទៅប្រាំឆ្នាំ | ៣១.៩៧៨.៦១៦                                                                 | ២៧.០៤៤.៩៩៧                                  |
| លើសប្រាំឆ្នាំឡើងទៅ      | ៦៣៩.៨០៣.០២១                                                                | ៥១៤.០២៥.៣២៩                                 |
|                         | ៧៧៨.៤៩៥.៣៩២                                                                | ៦៣៦.១២៩.៩១៤                                 |
|                         | ៨១៩.២៩៤.៥៩១                                                                | ៦៦៣.៣៨៨.៨៩៩                                 |

តម្លៃសមស្របត្រូវបានគណនាអាស្រ័យទៅតាមលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានាពេលអនាគត ដែលត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន។ វាត្រូវបានចាត់ថ្នាក់ជាតម្លៃសមស្របកម្រិតទី៣ ក្នុងកម្រិតតម្លៃសមស្រប ដោយសារមានការរួមបញ្ចូលនូវធាតុចូលដែលមិនអាចសង្កេតបាន រួមមាន ហានិភ័យឥណទានរបស់ភាគីដៃគូជាដើម។

តម្លៃយោងនៃប្រាក់កម្ចី គឺមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃប៉ាន់ស្មានសមស្របប៉ាន់ស្មាន ដោយសារធាតុទាំងនេះមិនមានភាពប្រែប្រួលជាសារវន្ត ទៅតាមការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។

## កំណត់សម្គាល់ផ្សេងៗទៀតស្តីពីការវិនិយោគ

### កំណត់សម្គាល់សម្គាល់ពីការវិនិយោគស្តីពីការវិនិយោគស្របច្បាប់ សម្រាប់ដំណាច់ការវិនិយោគប្រចាំឆ្នាំ ២០២០ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

#### ១៦. ប្រាក់កម្ចី (ត)

(ii) ប្រាក់កម្ចីពី MoEF (ត)

ប្រាក់កម្ចីជាប្រភេទប្រាក់បញ្ញើដែលបានបញ្ញើទៅក្រៅពីប្រភេទប្រាក់បញ្ញើ មានដូចខាងក្រោម៖

|                             | ៣០ មិថុនា ២០២១<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២០<br>ពាន់រៀល<br>(បានធ្វើសវនកម្ម) |
|-----------------------------|----------------------------------------------------------------------------|---------------------------------------------|
| ប្រាក់យ៉េនជប៉ុន (JPY)       | ៦៣១.២១០.៨៩២                                                                | ៥២៦.១៤៤.៤២៥                                 |
| ប្រាក់ដុល្លារអាមេរិក (US\$) | ១៨៨.០៨៣.៦៩៩                                                                | ១៣៧.២៤៤.៤៧៤                                 |
|                             | ៨១៩.២៩៤.៥៩១                                                                | ៦៦៣.៣៨៨.៨៩៩                                 |

អត្រាការប្រាក់ប្រចាំឆ្នាំ មានដូចខាងក្រោម៖

|                                                           | ៣០ មិថុនា ២០២១ | ៣១ ធ្នូ ២០២០ |
|-----------------------------------------------------------|----------------|--------------|
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P3  | ៣,០០%          | ៣,០០%        |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4  | ៣,៧០%          | ៣,៧០%        |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6  | ៣,០០%          | ៣,០០%        |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8  | ២,៦៥%          | ២,៦៥%        |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P10 | ១,៦៥%          | ១,៦៥%        |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P21 | ១,២៦%          | ១,២៦%        |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P27 | ១,៣៦%          | ១,៣៦%        |
| ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – ប្រាក់កម្ចីរយៈពេលវែង     | ២,០០%          | ២,០០%        |

**កំណត់សម្គាល់ផ្សេងៗទៀតស្តីពីតារាង**

**កំណត់សម្គាល់លំអៀងហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**១៧. កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍**

ចំនួនទឹកប្រាក់ ដែលបានទទួលស្គាល់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នដូចខាងក្រោម៖

|                                                                                       | ៣០ មិថុនា ២០២៦<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>ពាន់រៀល<br>(បានធ្វើសវនកម្ម) |
|---------------------------------------------------------------------------------------|----------------------------------------------------------------------------|---------------------------------------------|
| តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់<br>ស្ថានភាពអធន (Unfunded status) | ១០០.១៩៦.៣៣៨                                                                | ៩៨.៨៥៣.៨២៦                                  |
|                                                                                       | ១០០.១៩៦.៣៣៨                                                                | ៩៨.៨៥៣.៨២៦                                  |
| បំណុលសុទ្ធដែលបានកាត់ត្រាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ<br>បណ្តោះអាសន្ន             | ១០០.១៩៦.៣៣៨                                                                | ៩៨.៨៥៣.៨២៦                                  |

បម្រែបម្រួលកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

|                                | ៣០ មិថុនា ២០២៦<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>ពាន់រៀល<br>(បានធ្វើសវនកម្ម) |
|--------------------------------|----------------------------------------------------------------------------|---------------------------------------------|
| សមតុល្យដើមឆ្នាំ                | ៩៨.៨៥៣.៨២៦                                                                 | ៩៦.៣៣៨.៥២៨                                  |
| ចំណាយលើអត្ថប្រយោជន៍បច្ចុប្បន្ន | ១.៥៤៧.១៦៨                                                                  | ៣.០២៧.២២៤                                   |
| ចំណាយហិរញ្ញវត្ថុ               | ២.៥៩៦.២៩២                                                                  | ៥.១០៦.៧៤៥                                   |
| អត្ថប្រយោជន៍បានបង់             | (២.៨០០.៩៤៨)                                                                | (៥.៦១៨.៦៧១)                                 |
| សមតុល្យចុងគ្រា/ឆ្នាំ           | ១០០.១៩៦.៣៣៨                                                                | ៩៨.៨៥៣.៨២៦                                  |

|            | ៣០ មិថុនា ២០២៦<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>ពាន់រៀល<br>(បានធ្វើសវនកម្ម) |
|------------|----------------------------------------------------------------------------|---------------------------------------------|
| រយៈពេលខ្លី | ៦.០០៣.២៩៩                                                                  | ៦.០៦១.១៥៦                                   |
| រយៈពេលវែង  | ៩៤.១៩៣.០៣៩                                                                 | ៩២.៧៩២.៦៧០                                  |
|            | ១០០.១៩៦.៣៣៨                                                                | ៩៨.៨៥៣.៨២៦                                  |

**កំពង់ផែស្វយ័តក្រុងព្រះសីហនុ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**១៧. កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ (ត)**

ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ ដែលត្រូវបានទទួលស្គាល់នៅក្នុងគណនីប្រាក់បៀវត្ស ប្រាក់ឈ្នួល និង ចំណាយពាក់ព័ន្ធ និងការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ឡើងវិញ នៅក្នុងរបាយការណ៍ចំណេញ-ខាត និង លទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្ន ដូចខាងក្រោម៖

|                     | ដំណាច់ការិយបរិច្ឆេទបីខែ                       |                                               | ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ                 |                                               |
|---------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|
|                     | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                |
|                     | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       |
|                     | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) |
| ចំណាយលើអត្ថប្រយោជន៍ |                                               |                                               |                                               |                                               |
| បច្ចុប្បន្ន         | ៧៧៣.៥៨៤                                       | ៧៥៦.៨០៦                                       | ១.៥៤៧.១៦៨                                     | ១.៥១៣.៦១២                                     |
| ចំណាយការប្រាក់      | ១.២៩៨.១៤៦                                     | ១.២៧៦.៦៨៧                                     | ២.៥៩៦.២៩២                                     | ២.៥៥៣.៣៧៣                                     |
|                     | <u>២.០៧១.៧៣០</u>                              | <u>២.០៣៣.៤៩៣</u>                              | <u>៤.១៤៣.៤៦០</u>                              | <u>៤.០៦៦.៩៨៥</u>                              |

ការសន្មតសំខាន់ជាចម្បង មានដូចខាងក្រោម៖

|                                       | ២០២៦                                                  | ២០២៥                                                  |
|---------------------------------------|-------------------------------------------------------|-------------------------------------------------------|
| អត្រាអប្បហារក្នុងមួយឆ្នាំ             | ៥,៥%                                                  | ៥,៥%                                                  |
| អត្រាកំណើនប្រាក់បៀវត្សក្នុងមួយឆ្នាំ   | ៥,០%                                                  | ៥,០%                                                  |
| អត្រាបម្រែបម្រួលបុគ្គលិកក្នុងមួយឆ្នាំ | ០,៥%                                                  | ០,៥%                                                  |
| អត្រាមរណៈ                             | ១០០% នៃតារាងមរណភាព<br>ធម្មតាឆ្នាំ២០១៧របស់<br>ប្រទេសថៃ | ១០០% នៃតារាងមរណភាព<br>ធម្មតាឆ្នាំ២០១៧របស់<br>ប្រទេសថៃ |
| អត្រាពិការភាព                         | ១០%នៃអត្រាមរណៈមុនពេល<br>ចូលនិវត្តន៍                   | ១០%នៃអត្រាមរណៈមុនពេល<br>ចូលនិវត្តន៍                   |

**១៨. ចំណូលពន្យារ**

កសស បានជួលទ្រព្យសម្បត្តិវិនិយោគរបស់ខ្លួន ដែលមានរយៈពេលជួលចន្លោះពី២ឆ្នាំ ទៅ៥០ឆ្នាំ និងមាន រយៈពេលអនុគ្រោះ១៦ខែ។ ការបង់ប្រាក់ជាមុនត្រូវបានកក់ត្រាខាងខ្ទង់ឥណទាន នៅក្នុងរបាយការណ៍ចំណេញ-ខាត និង លទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្ន តាមមូលដ្ឋានថេរ ក្នុងរយៈពេលជួល។

## កំណត់សម្គាល់តម្រូវការសីហនុ

### កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

#### ១៨. ចំណូលពន្យារ (ត)

បម្រែបម្រួលនៅក្នុងចំណូលពន្យារមានដូចខាងក្រោម៖

|                                          | ៣០ មិថុនា ២០២៦<br>លានរៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>លានរៀល<br>(បានធ្វើសវនកម្ម) |
|------------------------------------------|---------------------------------------------------------------------------|--------------------------------------------|
| គិតត្រឹមថ្ងៃទី០១ ខែមករា                  | ១៦.៥៦០.០៨៧                                                                | ១៧.២៤២.១៨០                                 |
| ទឹកប្រាក់បានទទួលអំឡុងការិយបរិច្ឆេទ/ឆ្នាំ | ៤១៤.៣៩០                                                                   | ១.៨៧៣.៩១៩                                  |
| បានទទួលស្គាល់ជាចំណូលបានពីការជួល          | (១.០០៧.៧១៤)                                                               | (២.៤៩៨.៦៦០)                                |
| លម្អៀងពីការប្តូររូបិយប័ណ្ណបរទេស          | ៩៥.២៦០                                                                    | (៥៧.៣៥២)                                   |
|                                          | ១៦.០៦២.០២៣                                                                | ១៦.៥៦០.០៨៧                                 |
|                                          | ៣០ មិថុនា ២០២៦<br>លានរៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>លានរៀល<br>(បានធ្វើសវនកម្ម) |
| រយៈពេលខ្លី                               | ១.៥៨៣.៧៤៧                                                                 | ១.៦៨៧.៥១២                                  |
| រយៈពេលវែង                                | ១៤.៤៧៨.២៧៦                                                                | ១៤.៨៧២.៥៧៥                                 |
|                                          | ១៦.០៦២.០២៣                                                                | ១៦.៥៦០.០៨៧                                 |

#### ១៩. សម្បទានពីរាជរដ្ឋាភិបាល

|                                                    | ៣០ មិថុនា ២០២៦<br>លានរៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>លានរៀល<br>(បានធ្វើសវនកម្ម) |
|----------------------------------------------------|---------------------------------------------------------------------------|--------------------------------------------|
| សមតុល្យដើមគ្រា                                     | ៤៣.៨៩៦.៧៧៤                                                                | ៤៧.១១១.៧០៤                                 |
| កត់ត្រាបញ្ចេញទៅជាចំណេញ-ខាតអំឡុងការិយបរិច្ឆេទ/ឆ្នាំ | (១.៦០៧.៤៦៥)                                                               | (៣.២១៤.៩៣០)                                |
| សមតុល្យចុងគ្រា                                     | ៤២.២៨៩.៣០៩                                                                | ៤៣.៨៩៦.៧៧៤                                 |

**កំណត់សម្គាល់ផែនការសង្គ្រោះសីហនុ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**១៩. សម្បទានពីរដ្ឋាភិបាល (ត)**

|            | ៣០ មិថុនា ២០២៦<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>ពាន់រៀល<br>(បានធ្វើសវនកម្ម) |
|------------|----------------------------------------------------------------------------|---------------------------------------------|
| រយៈពេលខ្លី | ៣.២១៤.៩៣០                                                                  | ៣.២១៤.៩៣០                                   |
| រយៈពេលវែង  | ៣៩.០៧៤.៣៧៩                                                                 | ៤០.៦៨១.៨៤៤                                  |
|            | ៤២.២៨៩.៣០៩                                                                 | ៤៣.៨៩៦.៧៧៤                                  |

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កសស បានទទួលសំណង់អគារនៃស្ថានីយដឹកទំនិញកុងតឺន័រ ដែលតម្លៃសំណង់មានចំនួន ៥.១៥៦.៣៣៩ ពាន់រៀល (ស្មើនឹង ១.២៧១.៩១៤ ដុល្លារអាមេរិក) ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈ រាជរដ្ឋាភិបាលកម្ពុជា ជាសម្បទាន ក្រោមគោលបំណងរួមចំណែកដល់ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កសស បានទទួល ស្គាល់សំណង់អគារនៃស្ថានីយដឹកទំនិញកុងតឺន័រ ជាអគារដែលស្ថិតក្រោមគណនីទ្រព្យសម្បត្តិ និងបរិក្ខារ និងគណនីសម្បទានពី រាជរដ្ឋាភិបាលពន្យារ ទៅតាមតម្លៃសំណង់។ លើសស្ថានីយដឹកទំនិញកុងតឺន័រ និងចំណូលសម្បទានដែលពាក់ព័ន្ធ នឹងត្រូវបានទទួល ស្គាល់ក្នុងចំណេញ-ខាត អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្មក្នុងរយៈពេល៣០ឆ្នាំ។ មិនមានលក្ខខណ្ឌ ដែលមិនបានបំពេញ ឬ យថាភាព ភ្ជាប់ទៅនឹងសម្បទាននោះទេ។

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កសស បានទទួលបរិក្ខារកំពង់ផែសមុទ្រជាចល័តលើកដាក់ចល័ត នៅតែមធ្ងមចំនួនពីរគ្រឿង ដែលមានតម្លៃ ៤៥.៦៤៥.៧៧៣ ពាន់រៀល (ស្មើនឹង ១១.០៧៩.០៧១ ដុល្លារអាមេរិក) ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈរាជរដ្ឋាភិបាល កម្ពុជា ដែលជាជំនួយឥតសំណង ក្នុងគោលបំណងចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កសស បានទទួលស្គាល់រថលើកដាក់ចល័តនៅតែមធ្ងមជាបរិក្ខារកំពង់ផែសមុទ្រ ដែលស្ថិតក្រោមគណនីទ្រព្យ សម្បត្តិ និងបរិក្ខារ និងសម្បទានពីរាជរដ្ឋាភិបាលពន្យារ ទៅតាមតម្លៃរបស់ឧបករណ៍។ លើសនៃរថលើកដាក់ចល័តនៅតែមធ្ងម និងគណនី សម្បទានពីរាជរដ្ឋាភិបាលពន្យារដែលពាក់ព័ន្ធ នឹងត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ ស្មានរបស់ទ្រព្យសកម្មក្នុងរយៈពេល១៥ឆ្នាំ។ មិនមានលក្ខខណ្ឌដែលមិនបានបំពេញ ឬ យថាភាព ភ្ជាប់ទៅនឹងសម្បទាននោះទេ។

យោងតាម 'លិខិតប្តូរសារ' រវាងរាជរដ្ឋាភិបាលកម្ពុជា (ភាគីទទួល) និងរាជរដ្ឋាភិបាលជប៉ុន ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផលិតផល និង/ឬ សេវាកម្មដែលផ្តល់ឱ្យក្រោមសម្បទាន ត្រូវបានរក្សាទុក និងប្រើប្រាស់យ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាព សម្រាប់ ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម និងមិនសម្រាប់គោលបំណងយោធា។ លើសពីនេះ ផលិតផល និង/ឬ សេវាកម្មក្រោម ជំនួយត្រូវបានប្រើប្រាស់ជាគោលការណ៍ ដោយអ្នកប្រើប្រាស់ចុងក្រោយដែលរួមទាំងភាគីទទួលផងដែរ សម្រាប់គោលបំណងមិនមែន ពាណិជ្ជកម្ម។

**កំណត់សម្គាល់ផែនការស្រោចស្រពសីហនុ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**២០. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ**

|                                       | <b>៣០ មិថុនា ២០២៦</b>                                 | <b>៣១ ធ្នូ ២០២៥</b>     |
|---------------------------------------|-------------------------------------------------------|-------------------------|
|                                       | <b>ពាន់រៀល</b>                                        | <b>ពាន់រៀល</b>          |
|                                       | <i>(បានត្រួតពិនិត្យ<br/>ប៉ុន្តែមិនបានធ្វើសវនកម្ម)</i> | <i>(បានធ្វើសវនកម្ម)</i> |
| គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម         | ១៤.០៧៧.៧០៨                                            | ២.២៦៧.៤៥០               |
| ប្រាក់រក្សាទុកត្រូវបង់                | ២០.២៨៧.១៥២                                            | ៧៦២.៣០៥                 |
| ទឹកប្រាក់ត្រូវបង់ឱ្យក្រុមហ៊ុនម៉ៅការ   | ៣២.៣០៤.៨៤៦                                            | ៦៦.៣៨១.១៤០              |
| ប្រាក់រង្វាន់បង្គរ                    | ១៩.២៥៧.២៧១                                            | ៣៤.៧៤៦.៣៤១              |
| ការចូលបរិច្ចាគក្នុងមូលនិធិសង្គមបង្គរ  | ១៥.៨៨៦.១៩៣                                            | ១៣.០១៧.៦៩៧              |
| ពន្ធអាករលើតម្លៃបន្ថែមចេញ - សុទ្ធ      | ៤.២៣៣.៩១៤                                             | ៤.១៨៤.៨៤៥               |
| ប្រាក់តម្កល់របស់អតិថិជនដែលអាចបង្វិលសង | ២.៦៣៣.៩៦០                                             | ២.៤៥៤.៧៥២               |
| ពន្ធលើប្រាក់បៀវត្សត្រូវបង់            | ១.៤៦៨.១៧៦                                             | ១.១០៩.៩៤៦               |
| បុរេប្រទានទទួលបានពីអតិថិជន            | ២៣៥.៥៥៣                                               | ២៦០.០៤៣                 |
| ពន្ធផ្សេងៗត្រូវបង់                    | ៨៤៧.៥៩៤                                               | ៨៨៥.២៣១                 |
| ផ្សេងៗ                                | ២.១៤៨.១១០                                             | ១.៤១១.០៦៦               |
|                                       | <b>១១៣.៣៨០.៤៧៧</b>                                    | <b>១២៧.៤៨០.៨១៦</b>      |

**២១. ភាគលាភត្រូវបង់**

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាភិបាលបានអនុម័តលើការបែងចែកភាគលាភទាក់ទងនឹងប្រាក់ចំណេញនៃដំណាច់ឆ្នាំហិរញ្ញវត្ថុថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានដូចខាងក្រោម៖

|                    | <b>៣០ មិថុនា ២០២៦</b>                                 | <b>៣០ មិថុនា ២០២៥</b>                                 |
|--------------------|-------------------------------------------------------|-------------------------------------------------------|
|                    | <b>ពាន់រៀល</b>                                        | <b>ពាន់រៀល</b>                                        |
|                    | <i>(បានត្រួតពិនិត្យ<br/>ប៉ុន្តែមិនបានធ្វើសវនកម្ម)</i> | <i>(បានត្រួតពិនិត្យ<br/>ប៉ុន្តែមិនបានធ្វើសវនកម្ម)</i> |
| ភាគហ៊ុន ប្រភេទ “ខ” | ៤.៤១៥.៥៨៤                                             | ៥.០០០.០០០                                             |
| ភាគហ៊ុន ប្រភេទ “គ” | ១២.៩៧៣.០១០                                            | ១១.៨៧៩.៤១៥                                            |
|                    | <b>១៧.៣៨៨.៥៩៤</b>                                     | <b>១៦.៨៧៩.៤១៥</b>                                     |

**កំពង់ផែស្វយ័តក្រុងព្រះសីហនុ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**២២. ចំណូលពីកិច្ចសន្យាជាមួយអតិថិជន**

|                              | ដំណាច់ការិយបរិច្ឆេទបីខែ                       |                                               | ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ                 |                                               |
|------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|
|                              | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                |
|                              | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       |
|                              | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) |
| ចំណូលលើកដាក់ពីនាវា           | ៩៤.៩៥៥.៨៤៤                                    | ៧០.៧៣២.៤០១                                    | ១៧៣.៥៨៦.២៧៤                                   | ១២៥.៥៥៤.៦២៦                                   |
| ចំណូលលើកដាក់បើកទីលាន (LO-LO) |                                               |                                               |                                               |                                               |
| និងការរក្សាទុកកុងតឺន័រ       | ៧០.៤០៨.២២៥                                    | ៤៦.១៣៨.៨០៣                                    | ១៣៣.៥៤៥.២៣៩                                   | ៨៣.៤០១.០៨១                                    |
| ចំណូលពីសេវាកម្មផ្ទៃ          | ៣២.៦១១.៨១៧                                    | ២៥.៨០៤.២៧៨                                    | ៦២.៦៦៣.៨១៣                                    | ៤៦.០៣៦.៥៣៣                                    |
| ចំណូលផ្សេងៗ                  | ១.២៥៧.៣០០                                     | ១.០១២.៣៩៨                                     | ២.៣៤១.៥៦៩                                     | ១.៥៦៤.៧២៦                                     |
|                              | <b>១៩៩.២៣៣.១៨៦</b>                            | <b>១៤៣.៦៨៧.៨៨០</b>                            | <b>៣៧២.១៣៦.៨៩៥</b>                            | <b>២៥៦.៥៥៦.៩៦៦</b>                            |
| ពេលវេលានៃការទទួលស្គាល់ចំណូល៖ |                                               |                                               |                                               |                                               |
| ទទួលស្គាល់នៅពេលតែមួយ         | ១៧៨.៤៩១.១០៨                                   | ១៣៥.៧៧៦.៩២៧                                   | ៣៣២.៩៣៣.៩៩៩                                   | ២៤៣.១៨៣.៤៤៤                                   |
| ទទួលស្គាល់តាមដំណាក់កាល       | ២០.៧៤២.០៧៨                                    | ៧.៩១០.៩៥៣                                     | ៣៩.២០២.៨៩៦                                    | ១៣.២២៣.១២២                                    |
|                              | <b>១៩៩.២៣៣.១៨៦</b>                            | <b>១៤៣.៦៨៧.៨៨០</b>                            | <b>៣៧២.១៣៦.៨៩៥</b>                            | <b>២៥៦.៥៥៦.៩៦៦</b>                            |

**២៣. ចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ**

|                                                    | ដំណាច់ការិយបរិច្ឆេទបីខែ                       |                                               | ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ                 |                                               |
|----------------------------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|
|                                                    | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                |
|                                                    | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       |
|                                                    | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) |
| ប្រាក់បៀវត្សរ៍បុគ្គលិក                             | ៣៣.៩៤៨.៧៩៨                                    | ២៦.៣៣០.១៥៩                                    | ៦៥.៩១១.៩៦៦                                    | ៤៩.៩១២.៩៩១                                    |
| ប្រាក់រង្វាន់                                      | ១៤.១១៨.១៤១                                    | ១០.៣២១.៤១២                                    | ១៩.២៥៧.២៧១                                    | ១៤.៤៦៦.១៨៥                                    |
| ប្រាក់បំណាច់អតីតភាពការងារ                          | ៣.១៥៣.២៥៧                                     | ២.២៨៦.៦៣៣                                     | ៤.៦១៤.២០១                                     | ៣.៣៦៥.៩៥៩                                     |
| ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍<br>(កំណត់សម្គាល់ ១៧) | ២.០៧១.៧៣០                                     | ២.០៣៣.៤៩៣                                     | ៤.១៤៣.៤៦០                                     | ៤.០៦៦.៩៨៥                                     |
| ចំណាយបុគ្គលិកនៅតំបន់សេដ្ឋកិច្ច<br>ពិសេស (SEZ)      | ៤០៨.២០៦                                       | ៥៧៣.៥៩៩                                       | ៨០៧.៩៤៦                                       | ៥៧៣.៥៩៩                                       |
| ចំណាយសន្តិសុខសង្គម                                 | ៥១២.១១៧                                       | ៥៦៤.៣៨២                                       | ៩៩០.៤៤៥                                       | ៩៧៧.០០៨                                       |
| លាភការរបស់ក្រុមប្រឹក្សាភិបាល                       | ៣៤៩.២០០                                       | ៣៤៩.២០០                                       | ៦៩៨.៤០០                                       | ៦៩៨.៤០០                                       |
| ប្រាក់ឈ្នួលសម្រាប់ក្រុមហ៊ុនម៉ៅការ                  | ២៩.៦១៥                                        | ២២.៤១៥                                        | ៦១.៧៣០                                        | ៤៩.០០០                                        |
| ចំណាយផ្សេងៗ                                        | ២.៦៥៧.៩៥៦                                     | ២.១៥២.០១៨                                     | ៥.២៦០.០៧២                                     | ៤.១៣២.៥៣៥                                     |
|                                                    | <b>៥៧.២៤៩.០២០</b>                             | <b>៤៤.៦៣៣.៣១១</b>                             | <b>១០១.៧៤៥.៤៩១</b>                            | <b>៧៨.២៤២.៦៦២</b>                             |

**កំណត់សម្គាល់ផ្សេងៗទៀតស្តីពីការគណនា**

**កំណត់សម្គាល់លំហូរឥណទានបញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំ  
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**២៤. ចំណាយសម្ភារៈផ្គត់ផ្គង់**

|                            | ដំណាច់ការិយបរិច្ឆេទទី៣០ មិថុនា ២០២៦           |                                               | ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ៣០ មិថុនា ២០២៥  |                                               |
|----------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|
|                            | ពាន់រៀល                                       |                                               | ពាន់រៀល                                       |                                               |
|                            | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) |
| ចំណាយលើសម្ភារៈដោយឆេះ       | ២៤.២៩៣.៧៥៩                                    | ១២.៤៣៧.៥៧៧                                    | ៤២.៤១៤.៣១៦                                    | ២៤.៥៥៤.៦៩៣                                    |
| គ្រឿងបន្លាស់               | ៩.៤៦០.១៣៦                                     | ៥.៥១៩.៣៤២                                     | ១៨.៩៩០.១៤៣                                    | ១១.៤៧៦.៥៣៣                                    |
| សម្ភារៈផ្គត់ផ្គង់ឃ្លាំង    | ៨.៧២២.៨៦៦                                     | ៧.៣៥៨.៣៨៥                                     | ១៨.១០០.៤៩០                                    | ១៤.៦៥១.៥៩៨                                    |
| សម្ភារៈផ្គត់ផ្គង់ការិយាល័យ | ២.២២៦.១៧៨                                     | ១.២៣៧.៣៧៩                                     | ៣.១០២.៥១៤                                     | ១.៧៩៤.៤១០                                     |
| ប្រេងអីល និងប្រេងម៉ាស៊ីន   | ១.៧០៩.២០៩                                     | ១.៥៣៥.១៦៦                                     | ៣.៤៦៩.៥៤៣                                     | ២.៩៨២.១០៩                                     |
| ផ្សេងៗ                     | ១.១៤៣.០៨០                                     | ១.២៥១.៤៣៩                                     | ១.៣៩៨.៦៨០                                     | ១.៥៧៣.៣៤៩                                     |
|                            | ៤៧.៥៥៥.២៦៨                                    | ២៩.៣៣៩.២៦៨                                    | ៨៧.៤៧៥.៦៨៦                                    | ៥៦.៩៩២.៦៩២                                    |

**២៥. ចំណាយលើសម្ភារៈប្រតិបត្តិការ និងបរិក្ខារ ប្រតិបត្តិការវិនិយោគ និងលើសម្ភារៈប្រតិបត្តិការ**

|                            | ដំណាច់ការិយបរិច្ឆេទទី៣០ មិថុនា ២០២៦           |                                               | ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ ៣០ មិថុនា ២០២៥  |                                               |
|----------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|
|                            | ពាន់រៀល                                       |                                               | ពាន់រៀល                                       |                                               |
|                            | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) |
| ទ្រព្យសម្បត្តិ និងបរិក្ខារ | ១៦.៥១៨.៧៣៥                                    | ១៤.៥៨៣.១២២                                    | ៣២.៧៩២.៥២៦                                    | ៣១.០១០.៩៤៥                                    |
| ទ្រព្យសម្បត្តិវិនិយោគ      | ៩៨០.៩២៥                                       | ៨៥២.៥០៩                                       | ១.៨៩៦.៦៥៤                                     | ១.៧១៤.២២៩                                     |
| ទ្រព្យសកម្មអរូបី           | ៧០.៦៥២                                        | ២៩៦.៥៤៨                                       | ១៥៤.០៦១                                       | ៥៩២.៤៩៤                                       |
|                            | ១៧.៥៧០.៣១២                                    | ១៥.៧៣២.១៧៩                                    | ៣៤.៨៤៣.២៤១                                    | ៣៣.៣១៧.៦៦៨                                    |

**កំណត់សម្គាល់ផែនការស្រុកស្រែចម្ការ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទមីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**២៦. ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ - សុទ្ធ**

|                                          | ដំណាច់ការិយបរិច្ឆេទមីខែ                       |                                               | ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ                 |                                               |
|------------------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|
|                                          | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                |
|                                          | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       |
|                                          | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) |
| ចំណូលហិរញ្ញវត្ថុ ៖                       |                                               |                                               |                                               |                                               |
| ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)  | ១.៤៤៥.៦០៣                                     | ១.៣៦៨.៨៣១                                     | ៣.៤៨៦.៦១៣                                     | ២.៩៩៩.៧៧៤                                     |
| ចំណេញពីការប្តូររូបិយប័ណ្ណបរទេស (គ)       | ៣.៦៤១.៥៥៥                                     | -                                             | ១៧.១១៧.៥៨៨                                    | -                                             |
|                                          | ៥.០៨៧.១៥៨                                     | ១.៣៦៨.៨៣១                                     | ២០.៦០៤.២០១                                    | ២.៩៩៩.៧៧៤                                     |
| ចំណាយហិរញ្ញវត្ថុ ៖                       |                                               |                                               |                                               |                                               |
| ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)          | (២.១៦០.៦២៥)                                   | (២.១០០.៤២៩)                                   | (៤.១១៨.៩០១)                                   | (៣.៩៥០.៣៣៦)                                   |
| ចំណាយការប្រាក់លើឥណទានពីធនាគារ            | -                                             | (២៩៦.៩៥៤)                                     | -                                             | (២៩៦.៩៥៤)                                     |
| ខាតពីការប្តូររូបិយប័ណ្ណបរទេស (គ)         | -                                             | (១៥.៣៥៧.៨៣៤)                                  | -                                             | (៣០.៨៣៩.៧៦៩)                                  |
|                                          | (២.១៦០.៦២៥)                                   | (១៧.៧៥៤.២១៧)                                  | (៤.១១៨.៩០១)                                   | (៣៥.០៨៧.០៥៩)                                  |
| <b>ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ - សុទ្ធ</b> | <b>២.៩២៦.៥៣៣</b>                              | <b>(១៦.៣៨៥.៣៨៦)</b>                           | <b>១៦.៤៨៥.៣០០</b>                             | <b>(៣២.០៨៧.២៨៥)</b>                           |

- (ក) ចំណូលការប្រាក់គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលធ្វើនៅក្នុងធនាគារក្នុងស្រុក ក្នុងអំឡុងការិយបរិច្ឆេទ។
- (ខ) ចំណាយការប្រាក់គឺជាការប្រាក់លើប្រាក់កម្ចីដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការធ្វើ ហិរញ្ញប្បទានដោយ JICA និង JBIC (កំណត់សម្គាល់ ១៦ និង២៩)។
- (គ) កសស មានប្រាក់កម្ចីជាប្រាក់យើងជប៉ុន និងជាប្រាក់ដុល្លារអាមេរិក (កំណត់សម្គាល់ ១៦) ។ ដោយសារតែការ ឡើងចុះនៃតម្លៃប្រាក់រៀល ធៀបនឹងប្រាក់យើងជប៉ុន និងប្រាក់ដុល្លារអាមេរិក បណ្តាលឱ្យមានការខាតប្តូរ ចំណេញជាសារវន្ត លើការប្តូររូបិយប័ណ្ណលើប្រាក់កម្ចីរបស់ កសស។ អត្រាប្តូររូបិយប័ណ្ណ គឺផ្អែកលើអត្រាប្តូរ រូបិយប័ណ្ណដែលត្រូវបានផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា នាដំណាច់ការិយបរិច្ឆេទរាយការណ៍។

|                          | ៣០ មិថុនា<br>២០២៦ | ៣១ មីនា<br>២០២៦ | ៣១ ធ្នូ<br>២០២៥ | ៣០ មិថុនា<br>២០២៥ | ៣១ មីនា<br>២០២៥ |
|--------------------------|-------------------|-----------------|-----------------|-------------------|-----------------|
| ប្រាក់យើងជប៉ុន/រៀល       | ២៥,០០៥            | ២៥,១៨៥          | ២៥,៨៧០          | ២៧,៩១៥            | ២៦,៧២៥          |
| ប្រាក់ដុល្លារអាមេរិក/រៀល | ៤.០២៦             | ៤.០០១           | ៤.០១៣           | ៤.០១០             | ៤.០០០           |

**កំណត់សម្គាល់ផែស្វយ័តក្រុមព្រះសីហនុ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**២៧. ចំណាយពន្ធលើប្រាក់ចំណូល**

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធដារនាពេលបច្ចុប្បន្ន ដែលត្រូវបានអនុម័តរួចជាស្ថាពរនាការបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃអំពីស្ថានភាពដែលបានប្រកាសពន្ធ ជាមួយនឹងស្ថានភាពនៃបទប្បញ្ញត្តិពន្ធដារ។ ក្រុមហ៊ុនកត់ត្រាសិទ្ធិធនទៅតាមភាពសមស្រប អាស្រ័យទៅតាមមូលដ្ឋាននៃចំនួនប្រាក់ពន្ធ ដែលក្រុមហ៊ុនរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិពន្ធទាំងនេះមានការប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយលើចំនួនបំណុលពន្ធ នឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នានេះនឹងធ្វើឱ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យទឹកប្រាក់ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

**២៨. ចំណេញក្នុងមួយភាគហ៊ុន**

**(ក) ចំណេញក្នុងមួយភាគហ៊ុនគោល (Basic earnings per share)**

ចំណេញក្នុងមួយភាគហ៊ុនគោល ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុនរបស់ កសស ចែកនឹងចំនួនភាគហ៊ុនធម្មតាមធ្យមដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

|                               | ដំណាច់ការិយបរិច្ឆេទបីខែ                       |                                               | ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ                 |                                               |
|-------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|
|                               | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                |
|                               | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       |
|                               | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) |
| ចំណេញរបស់ភាគទុនិក             | ៥៦.៤២១.៦៨៤                                    | ១៧.៧៥០.៨០៤                                    | ១១៨.៥២៦.៩៩៦                                   | ២៨.២៥៨.៦៦៨                                    |
| ចំនួនភាគហ៊ុនមធ្យម             | ៨៥.៧៧១.៩៦៧                                    | ៨៥.៧៧១.៩៦៧                                    | ៨៥.៧៧១.៩៦៧                                    | ៨៥.៧៧១.៩៦៧                                    |
| ចំណេញក្នុងមួយភាគហ៊ុនគោល (រៀល) | ៦៥៧,៨១                                        | ២០៦,៩៥                                        | ១.៣៨១,៨៩                                      | ៣២៩,៤៦                                        |

**(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ (Diluted earnings per share)**

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយធ្វើនិយ័តកម្មលើចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។ កសស មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ នាដំណាច់ការិយបរិច្ឆេទនេះ។ ដូចនេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនគោល។

**កំណត់សម្គាល់ផែនការស្រោចស្រពសីហនុ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**២៩. ប្រតិបត្តិការភាគីពាក់ព័ន្ធ**

កសស ស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិតនៅក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានចាត់ទុកជាប្រតិបត្តិការភាគីពាក់ព័ន្ធ។

**(ក) សមតុល្យភាគីពាក់ព័ន្ធ**

(i) ទឹកប្រាក់ជំពាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

|                | <b>៣០ មិថុនា ២០២៦</b>                                 | <b>៣១ ធ្នូ ២០២៥</b>     |
|----------------|-------------------------------------------------------|-------------------------|
|                | <b>ពាន់រៀល</b>                                        | <b>ពាន់រៀល</b>          |
|                | <i>(បានត្រួតពិនិត្យ<br/>ប៉ុន្តែមិនបានធ្វើសវនកម្ម)</i> | <i>(បានធ្វើសវនកម្ម)</i> |
| ប្រាក់កម្ចីពី៖ |                                                       |                         |
| MoEF – (JICA)  | ៥៤៥.៣០២.០២១                                           | ៤៣៣.១៨៨.១៣០             |
| MoEF – (JBIC)  | ១៤៩.២៦៨.៤៦៥                                           | ១៥៩.៨២៣.៣៩៦             |
| MoEF           | ១២៤.៧២៤.១០៥                                           | ៧០.៣៧៧.៣៧៣              |
|                | <b>៨១៩.២៩៤.៥៩១</b>                                    | <b>៦៦៣.៣៨៨.៨៩៩</b>      |

បម្រែបម្រួលប្រាក់កម្ចីក្នុងអំឡុងការិយបរិច្ឆេទ/ឆ្នាំមានដូចខាងក្រោម៖

|                                           | <b>៣០ មិថុនា ២០២៦</b>                                 | <b>៣១ ធ្នូ ២០២៥</b>     |
|-------------------------------------------|-------------------------------------------------------|-------------------------|
|                                           | <b>ពាន់រៀល</b>                                        | <b>ពាន់រៀល</b>          |
|                                           | <i>(បានត្រួតពិនិត្យ<br/>ប៉ុន្តែមិនបានធ្វើសវនកម្ម)</i> | <i>(បានធ្វើសវនកម្ម)</i> |
| នាដើមឆ្នាំ                                | ៦៦៣.៣៨៨.៨៩៩                                           | ៤០៤.២៥៤.៨៧៦             |
| ប្រាក់ដើមបន្ថែម                           | ១៨៦.៦៨៧.៧០៦                                           | ២៨៩.៩៣៨.០៩៧             |
| ប្រាក់ដើមដែលបានទូទាត់សង                   | (១២.២៤៩.៩០២)                                          | (២៥.០៧២.៤១៣)            |
| ការប្រាក់កត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត(*) | ៤.១១៨.៩០១                                             | ៧.៦៦៦.៤១១               |
| ការធ្វើមូលធនកម្មការប្រាក់                 | ២.៤២៦.៤៧៩                                             | ២.៨៧៩.៤៣១               |
| ការប្រាក់ដែលបានសង                         | (៥.៣២១.៥២៦)                                           | (៩.៤២៥.០២៧)             |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                | (១៩.៧៥៥.៩៦៦)                                          | (៦.៨៥២.៤៧៦)             |
| នាចុងការិយបរិច្ឆេទ/ឆ្នាំ                  | <b>៨១៩.២៩៤.៥៩១</b>                                    | <b>៦៦៣.៣៨៨.៨៩៩</b>      |

(\*) ចំណាយការប្រាក់ដែលបានកត់ត្រាទៅក្នុង របាយការណ៍ចំណេញ-ខាត និង លទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្នសម្រាប់ ដំណាច់ការិយបរិច្ឆេទ ប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានចំនួន ៤.១១៨.៩០១ ពាន់រៀល (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥៖ ៣.៩៥០.៣៣៦ ពាន់រៀល) (កំណត់សម្គាល់ ២៦)។

## កំណត់សម្គាល់ផែនការស្រុកស្រែចម្ការ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

២៩. ប្រតិបត្តិការតាមការកំណត់ (ត)

(ក) សមតុល្យតាមការកំណត់ (ត)

(ii) ទឹកប្រាក់ត្រូវបានរំកិលពីការកំណត់

|                                                                                     | ៣០ មិថុនា ២០២៦<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣១ ធ្នូ ២០២៥<br>ពាន់រៀល<br>(បានធ្វើសវនកម្ម) |
|-------------------------------------------------------------------------------------|----------------------------------------------------------------------------|---------------------------------------------|
| បុរេប្រទានទៅឱ្យក្រុមហ៊ុន Funan Techo Canal Investment Co., Ltd<br>(កំណត់សម្គាល់ ១១) | ១២២.៦១១.០៩៩                                                                | ៦៩.៧៧២.៧៣៦                                  |
| បុរេប្រទានទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន<br>(កំណត់សម្គាល់ ១១)                    | ១.២២១.៣០៣                                                                  | ១.២២១.៣០៣                                   |
|                                                                                     | ១២៣.៨៣២.៤០២                                                                | ៧០.៩៩៤.០៣៩                                  |

(ខ) ប្រតិបត្តិការតាមការកំណត់

|                                  | ដំណាច់ការិយបរិច្ឆេទបីខែ                                                    |                                                                            | ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ                                              |                                                                            |
|----------------------------------|----------------------------------------------------------------------------|----------------------------------------------------------------------------|----------------------------------------------------------------------------|----------------------------------------------------------------------------|
|                                  | ៣០ មិថុនា ២០២៦<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣០ មិថុនា ២០២៥<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣០ មិថុនា ២០២៦<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | ៣០ មិថុនា ២០២៥<br>ពាន់រៀល<br>(បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) |
| ចំណាយការប្រាក់អំឡុងការិយបរិច្ឆេទ |                                                                            |                                                                            |                                                                            |                                                                            |
| MoEF – (JICA)                    | ៣៦៣.២៦២                                                                    | ៦៣៦.៧១៥                                                                    | ៧៣៧.១៨៤                                                                    | ១.០៧២.៩០៨                                                                  |
| MoEF – (JBIC)                    | ១.១៧៤.៧០០                                                                  | ១.៤៦៣.៧១៤                                                                  | ២.៣៦៥.៤៥០                                                                  | ២.៨៧៧.៤២៨                                                                  |
| MoEF                             | ៦២២.៦៦៣                                                                    | -                                                                          | ១.០១៦.២៦៧                                                                  | -                                                                          |
|                                  | ២.១៦០.៦២៥                                                                  | ២.១០០.៤២៩                                                                  | ៤.១១៨.៩០១                                                                  | ៣.៩៥០.៣៣៦                                                                  |

**កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមហ៊ុនស៊ីហានុ**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ និងប្រាំមួយខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦**

**២៩. ប្រតិបត្តិការតាមការកំណត់ (ត)**

**(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ**

ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ មានដូចខាងក្រោម៖

|                                       | ដំណាច់ការិយបរិច្ឆេទបីខែ                       |                                               | ដំណាច់ការិយបរិច្ឆេទប្រាំមួយខែ                 |                                               |
|---------------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|-----------------------------------------------|
|                                       | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                | ៣០ មិថុនា ២០២៦                                | ៣០ មិថុនា ២០២៥                                |
|                                       | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       | ពាន់រៀល                                       |
|                                       | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) | (បានត្រួតពិនិត្យ<br>ប៉ុន្តែមិនបានធ្វើសវនកម្ម) |
| <b>ក្រុមប្រឹក្សាភិបាល</b>             |                                               |                                               |                                               |                                               |
| កម្រៃ និងចំណាយពាក់ព័ន្ធផ្សេងៗ         | ៣៤៩.២០០                                       | ៣៤៩.២០០                                       | ៦៩៨.៤០០                                       | ៦៩៨.៤០០                                       |
|                                       | ៣៤៩.២០០                                       | ៣៤៩.២០០                                       | ៦៩៨.៤០០                                       | ៦៩៨.៤០០                                       |
| <b>បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ</b> |                                               |                                               |                                               |                                               |
| ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ         | ១.៥១៥.៩៣២                                     | ១.១៨០.៩១៦                                     | ២.៦៦៣.៧៥៩                                     | ២.៧០២.៩១០                                     |
| ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ (*)     | ៨០.៤៩៨                                        | ១០៨.៥០០                                       | ១៣០.៣៥៩                                       | ១៧២.៣៥៣                                       |
|                                       | ១.៥៩៦.៤៣០                                     | ១.២៨៩.៤១៦                                     | ២.៧៩៤.១១៨                                     | ២.៨៧៥.២៦៣                                     |

បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ រួមមានអគ្គនាយក និងនាយកប្រតិបត្តិ ដែលជាអ្នកសម្រេចចិត្តជាយុទ្ធសាស្ត្រ លើការដឹកនាំ លើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ កសស ។

(\*) គម្រោងអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានដាក់ឱ្យប្រតិបត្តិក្នុងអង្គភាពទាំងមូល ក្នុងនោះបុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ ក៏មានសិទ្ធិទទួលបានគម្រោងអត្ថប្រយោជន៍នេះ ដូចគ្នានឹងបុគ្គលិក កសស ដទៃទៀតដែរ។

**៣០. កិច្ចសន្យា**

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កសស មានកិច្ចសន្យាលើការទិញទ្រព្យសកម្មដែលនៅមិនទាន់ទូទាត់ចំនួន ១.១៩៧.៤៧៧ លានរៀល សម្រាប់ការទិញសេវាសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៖ ១.៣៧៤.០៤៨ លានរៀល)។



ព័ត៌មានប្រើប្រាស់អ្នកប្រតិបត្តិការសេវាបត់តែរ ហ៊ុន សែន  
សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

 [www.fb.com/pas.gov.kh](http://www.fb.com/pas.gov.kh)